

සමස්තය

ප්‍රචේඛුණ

THE PRACHEACHUN MAGAZINE



මුද්‍රිතය 1988 දෙසැම්බර් මාසයේ



ទិព្វនាយក :
លោក តាក ស៊ុនអ៊ុំ
គណៈកម្មការទិព្វ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុច
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខាទិព្វ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ក

អ្នកច្បាប់

១. លោក សុផាត វីរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុច

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065



កម្ពុជា ឡាវ ជំរុញដោះស្រាយបញ្ហាព្រំដែន
ដែលនៅសេសសល់ឲ្យចប់
សព្វគ្រប់

៦



កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ
ផ្ដោតលើប្រធានបទ «ការពង្រឹងភាព
ជាដៃគូ ដើម្បីសន្តិភាព.....»

៧



រដ្ឋាភិបាលចិនគាំទ្រយ៉ាងពេញទំហឹងចំពោះ
ការដឹកនាំរបស់សាម៉ូចតេជោ ហ៊ុន សែន
* ចំណងមិត្តភាព កម្ពុជា-ចិន គ្មានបរទេស
ណាអាចមកបំបែកបំបាក់បាន.....
* ប្រទេសចិនស្ថិតជាខ្នងបង្អែកដ៏រឹង
* មកដល់ឆ្នាំ២០១៧ នេះ :

៩



សាម៉ូចតេជោ ហ៊ុន សែន ៖
អំពើក្បត់ជាតិមិនត្រូវអត់ឱនទេ !
* ប្រជាជនប្រយុទ្ធនឹងកិច្ច គឺជា.....
* សាម៉ូចតេជោនឹងបន្តធ្វើនាយក.....

១១



សម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា
បានអនុម័តសម្រេចឲ្យតុលាការ
បន្តនីតិវិធីសំណុំរឿងរបស់
កឹម សុខា ពីបទសន្និដ្ឋាន.....

១៤



សាម៉ូចតេជោ ហ៊ុន សែន អនុញ្ញាត
ឲ្យឯកឧត្តមអនុប្រធានសភាប្រឹក្សា
នយោបាយប្រជាជនចិនចូល
ជួបសម្តែងការគួរសម.....

១៥



ក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្ត
អនុក្រឹត្យ និងលិខិតបទដ្ឋាន
ស្តីពីការបង្កើតយន្តការ
ច្រកចេញចូលតែមួយ

១៦

ក្របមុខ

សាម៉ូចតេជោ ហ៊ុន សែន ទទួលជួប
ពិភាក្សាការងារជាមួយឯកឧត្តម លីវ យុនសាន
សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យ
នៃនយោបាយគណៈកម្មាធិការរដ្ឋមន្ត្រីបក្សកុម្មុយនីស្តចិន
(ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧)

មាតិកា
Contents

វិចារណកថា : ប្រកាន់គោលនយោបាយជាតិនិយមរបស់ប្រជាជន ការពាររដ្ឋធម្មនុញ្ញ.....	១
Editorial : Adhering Strictly to People's Nationalist Policy	៤
អត្ថបទនយោបាយ : គោលនយោបាយរាជរដ្ឋាភិបាលក្នុងការការពារអត្ថប្រយោជន៍របស់កម្ពុជា.....	

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីតំណាងបក្ស	១៧
⇒ សកម្មភាពរបស់ក្រុមការងារយុវជនតំណាងបក្ស	២០
⇒ សមិទ្ធផលសំខាន់ៗមួយចំនួននៃវិស័យសេដ្ឋកិច្ច.....	២២
⇒ កំណើននៃសកម្មភាពដឹកជញ្ជូន ក្នុងឆមាសទី១.....	២៣
⇒ លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយរូបិយវត្ថុ.....	២៥
⇒ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ នេះ :	២៧
⇒ ក្រុមហ៊ុន និងសហគ្រាសឯកជនបារាំង ប្រមាណជាង៣០០ នឹងមកធ្វើការវិនិយោគ	២៩
⇒ វិទ្យាសាស្ត្រសុខភាព : អាហារដែលគួរជៀសវាង នៅពេលមានបញ្ហាលើសន្លាក់.....	៣០
⇒ កំណាព្យ : ប្រពៃណីខ្មែរ ខែចិណ្ឌភ័ក្ត្រ.....សំណើច.....	៣១



**ប្រកាន់គោលនយោបាយជាតិនិយមរបស់ប្រជាជន
ការពាររដ្ឋធម្មនុញ្ញ ការពារឯករាជ្យ សេរីភាព
និងអធិបតេយ្យជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ**

**Adhering Strictly to People's Nationalist Policy in Defence
of the Constitution, Independence, Freedom, and National
Sovereignty for Peace and Development**

នៅពេលដែលប្រទេសកម្ពុជាយើង កំពុងស្ថិតក្នុងយុគសម័យ
នៃសន្តិភាព និងការអភិវឌ្ឍដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ
ប្រមាណ ៥០០ឆ្នាំ ចុងក្រោយនេះ ប្រជាជនកម្ពុជាទូទាំងប្រទេសមាន
ក្តីអំណរសាទរយ៉ាង ក្រៃលែងចូលរួមអបអរសាទរឆ្នាំទី២៤ នៃការបដិ-
សន្ធិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ (២៤ កញ្ញា ១៩៩៣-
២៤ កញ្ញា ២០១៧) ដែលក្នុងរយៈពេល២៤ឆ្នាំ កន្លងមកនេះ
ច្បាប់កំពូលនេះបានផ្តល់ឱកាស និងលក្ខណសម្បត្តិអនុគ្រោះដ៏ថ្លៃថ្លា
ដល់ប្រជាជនយើង ក្នុងការនាំមុខកម្ពុជាឲ្យបោះជំហានទៅមុខយ៉ាង
ស្វាហាប់លើមាត់សន្តិភាព ការបង្រួបបង្រួមជាតិ ការលើកកម្ពស់
ប្រជាធិបតេយ្យ ការពង្រឹងនីតិវិធី និងការអភិវឌ្ឍ ។ លើមូលដ្ឋាននៃ
រដ្ឋធម្មនុញ្ញនេះ រាជរដ្ឋាភិបាលកម្ពុជាទាំង៥ នីតិកាលកន្លងមកបានដឹក
នាំប្រទេសកម្ពុជាពីដំណាក់កាលមានសន្តិភាពផង និងសង្គ្រាមផង មក
កាន់ដំណាក់កាលមានសុខសន្តិភាពពេញលេញ មានការឯកភាពជាតិ
ឯកភាពទឹកដីទាំងស្រុង និងការអភិវឌ្ឍដ៏ខ្លាំងក្លា ។ ប្រជាជនកម្ពុជា
គ្រប់និន្នាការនយោបាយបានរស់នៅជួបជុំមូលត្រកូលគ្នាឡើងវិញ ក្រោម
ដំបូលរដ្ឋធម្មនុញ្ញតែមួយ ។ មនុស្សជាតិដែលរស់នៅសេសសល់នេះ មានតម្លៃ
មិនអាចកាត់ថ្លៃបានឡើយ ហើយដែលយើងទាំងអស់គ្នាត្រូវខិតខំថែរក្សា
ការពារឲ្យបានគង់វង្ស ។ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូល
ក្នុងការការពាររដ្ឋធម្មនុញ្ញ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការឯកភាព
ជាតិ ការរក្សាស្ថិរភាពសង្គម និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍលើ
គ្រប់វិស័យ ។

យើងគប្បីរំលឹកឡើងវិញ អំពីអតីតកាលដ៏ជួរចត់ ពីអតីតកាលដែល
ប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់យកមក ឆ្លុះបញ្ចាំងជាមួយស្ថានភាព
កម្ពុជានាពេលបច្ចុប្បន្ន ទើបយើងមើលឃើញកាន់តែច្បាស់អំពីតម្លៃនៃ
សន្តិភាព ហើយដែលសន្តិភាពនេះបានកើតចេញមកពីការប្រតិបត្តិ
យ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ។ នេះជា
មូលហេតុដែលយើងទាំងអស់គ្នាត្រូវតែការពារឲ្យបានដាច់ខាត ដោយ
មិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយមកបំផ្លាញ ឬបន្ទាបបន្ថោក
រដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះនៃភាពស្ថិតស្ថេរ គង់វង្ស របស់ជាតិ
យើងបានឡើយ ។ យើងទាំងអស់ គ្នាចងចាំថា នៅថ្ងៃទី១៨ ខែមីនា
ឆ្នាំ១៩៧០ បនក្សត់ លន់ នល់ ក្រោម ខ្សែញាក់របស់អាមេរិកបានធ្វើ
រដ្ឋប្រហារផ្តួលរំលំរបបរាជានិយម បំផ្លាញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ
កម្ពុជាទី១ (ឆ្នាំ១៩៤៧-១៩៧០) ហើយផ្តើមចេញពីនេះ ទឹកដីកម្ពុជា
ក៏បានធ្លាក់ទៅក្នុងភ្នកភ្លើងសង្គ្រាមអស់រយៈពេល ៥ឆ្នាំ និង ១ខែ ក្នុង
របបសាធារណរដ្ឋខ្មែរ (ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០-១៧ មេសា ១៩៧៥)
របបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ៨ខែ និង២០ថ្ងៃ (ថ្ងៃ១៧ មេសា

When Cambodia was in era of peace and development
unprecedented in its roughly 500 years, the people of
Cambodia in the whole country hail enthusiastically the
24th anniversary of the proclamation of the Second Kingdom
Constitution (24 September 1993-2017). In the past 24
years, this top law has provided favorable chances and
conditions for the Cambodian people in bringing their
motherland with energetic steps forwards on the path of
peace, national reconciliation, improved democracy, rule
of law, and development. Bases on this Constitution the
Royal Government of Cambodia in the past five terms has
led the country from stage where war and peace coexisted
to a full peace, national unity, unification, and development.
People from all political tendencies live together as one
big family under the roof of the Constitution. Such realization
is invaluable and we all must make efforts to protect and
to ensure its long lasting. The Cambodian People's Party
(CPP) has been at the core of protection of the Constitution
as a foundation of national unity, maintaining social stability,
and development in all fields.

We should remind our bitter pasts that the people of
Cambodia had gone through. Reflecting it in comparison
to the present Cambodia, we will see clearly the value of
peace, the peace that was born out of strict adherence to
the Constitution. This is the reason why we all must
resolutely defend, and allow no one or group to destroy,
humiliate this Constitution that serves as long lasting
foundation for our nation. We all remember that on 18
March 1970, the Lon Nol clique wire-pulled by the
Americans staged a coup to topple the monarchy and
destroy the Constitution of the first Kingdom (1947-1970).
Cambodia plunged into flame of war for five years and
one month under the regime of the Khmer Republic (18
March 1970 - 17 April 1975), and into genocide under Pol
Pot for three years, eight months and twenty days (17 April
1975 – 6 January 1979). On 7 January 7, 1979, the
National United Front for Salvation of Kampuchea led by
the Cambodian People's Party overthrew the genocidal
regime, save the country, and reopened a new chapter in
the history of Cambodia.

From 1979 through to 1993, the government of the

១៩៧៥-១៩៧៩) ។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជាដឹកនាំដោយគណបក្សប្រជាជន កម្ពុជា បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់ ឡើងវិញ និងបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតនៃកម្ពុជាក្រោយ មកប្តូរជាមួយរដ្ឋកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គរាប់ម៉ឺនរាប់ សែនជំពូក និងបានស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួម ជាតិឡើងវិញ ។ អនុវត្តស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការ បោះឆ្នោត សកលនៅខែឧសភា ឆ្នាំ១៩៩៣ បានដំណើរការ ហើយ ពេលនោះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ បានចាប់កំណើត ឡើង ដែលនេះគឺជារដ្ឋធម្មនុញ្ញទី២ ហើយ របស់កម្ពុជាបើគិតពី ឆ្នាំ១៩៤៧ មក ។ រវាងឆ្នាំ១៩៤៧-១៩៧០ កម្ពុជាមានរដ្ឋធម្មនុញ្ញ ដែលមានឈ្មោះថា «រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា» ពីឆ្នាំ១៩៧០-១៩៧៥ មានឈ្មោះថា «រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ» ពីឆ្នាំ១៩៧៥-១៩៧៩ មានឈ្មោះថា «រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ» ពីឆ្នាំ១៩៧៩- ១៩៨៩ មានឈ្មោះថា «រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា» ពីឆ្នាំ១៩៨៩-១៩៩៣ មានឈ្មោះថា «រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា» និងពី ឆ្នាំ១៩៩៣ដល់បច្ចុប្បន្នមានឈ្មោះថា «រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា» ។

ផ្អែកលើរដ្ឋធម្មនុញ្ញនេះ ប្រទេសកម្ពុជាបានប្រកាន់យករបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ មានប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ។ ព្រះរាជាណាចក្រកម្ពុជា គឺជា រដ្ឋឯករាជ្យ ឯកភាព មានអធិបតេយ្យភាព និងបូរណភាពដែនដី ពេញលេញ ដែលមិនអាចរំលោភបំពានបាន ។ ក្រោមដំបូលនៃ រដ្ឋធម្មនុញ្ញ នេះប្រជាជនកម្ពុជាយើងបានប្រមូលផ្តុំអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតី ចូលរួមគ្នាសាង និងការពារជាតិ ដោយ បាននាំមាតុភូមិខ្លួនឲ្យឈានទៅមុខយ៉ាងឆាប់រហ័សលើមាត់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍន៍។ នេះជាមោទនភាពដ៏ពិសេស ថ្លៃថ្លាបំផុតសម្រាប់មាតុភូមិ និងប្រជាជន កម្ពុជាយើង ។ ដំណើរការ បោះឆ្នោតជាបន្ត បន្ទាប់តាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យបាន ប្រព្រឹត្តិទៅដោយជោគជ័យប្រកបដោយ លក្ខណៈប្រជាធិបតេយ្យសេរី និងយុត្តិធម៌ រួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៥ អាណត្តិ ហើយដែលអាណត្តិទី៦ នឹងត្រូវបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ, ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ បាន ៤អាណត្តិ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចំនួន ៣អាណត្តិហើយ ដែលការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នេះ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង-ស្រុក- ខណ្ឌ បានចំនួន ២អាណត្តិរួចមកហើយ ។ ជាមួយគ្នានេះ អាស្រ័យ ដោយការវិវត្តជាវិជ្ជមាននៃសភាពការណ៍ទូទៅ និងតម្រូវការចាំបាច់ នានា ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ រដ្ឋធម្មនុញ្ញ ត្រូវ បានធ្វើវិសោធន កម្មជាបន្តបន្ទាប់ចំនួន ៨លើក រួចមកហើយ សំដៅ ធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីដោះស្រាយភាពជាប់ គាំងខាងនយោបាយក្រោយពេល បោះឆ្នោតដោយគោរពខ្លាំងនូវគោល- ការណ៍គតិយុត្តិជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងស្របតាមសំណូមពរ ចាំបាច់នៃ សភាពការណ៍ជាតិស្តែងរបស់ប្រទេសជាតិ ។

People's Republic of Kampuchea, later changed to the State of Cambodia, led the country through tens of thousands of obstacles, and sought for peace and national reconciliation. Implementing the Paris Peace Agreement, the general election took place in May 1993 and put in place the Constitution of the second Kingdom. It is the sixth Constitution of Cambodia since 1947. Between 1947 and 1970, Cambodia had a Constitution called “the Constitution of Cambodia.” From 1970 through to 1975, it was “the Constitution of the Khmer Republic.” In between 1975 and 1979, it was “the Constitution of the Democratic Kampuchea.” From 1979 through to 1989, it was “the Constitution of the People's Republic of Kampuchea.” From 1989 through to 1993, it was “the Constitution of the State of Cambodia,” and from 1993 to the present, it is “the Constitution of the Kingdom of Cambodia.”

Based on the Constitution, Cambodia holds a Constitutional monarchy with democratic, liberal, pluralistic, and free-market economy political system. The Kingdom of Cambodia is an independent, unified, sovereign, and full territorial integrity country that no country can violate. Under the Constitution, the people of Cambodia put together physical, mental, and intellectual efforts to help build and defend the country by advancing it rapidly on the path of peace, democracy, rule of law and development. It is the most brilliant pride for our motherland and people. Elections held later according to principle of democracy took place successfully in a democratic, free, and fair environment. Those elections were five parliamentary elections, whose sixth terms elections will take place on 29 July 2018; four communal elections; three Senate elections, whose fourth elections will take place on 14 January 2018; and two elections of municipal, provincial, district/khan councils.

Happening together with this, based on positive development of the situation and other requirements for the supreme national interest, the Constitution went through eight different time amendments aimed at ensuring regular process of national institutions to resolve post-elections political stalemates, by adhering strictly to basic jurisdictional principle and in accordance with real and necessary demands of our nation.

However firm the Constitution may be in the last 24 years, it has gone through so uncountable obstacles and hardships due to ambition of ill-willed circles for power with help from foreign countries times and again without thinking of national destiny and people. In real, incidents caused in the event of July 1997, anarchic gathering after the elections in 1998, and the armed terrorist activity in November 2000 included. Especially, after the general elections in 2013, the opposition party led by their leaders who are traitors and the American puppets openly acted with aims to launch a color revolution in Cambodia through

ប៉ុន្តែភាពស្ថិតស្ថេរនៃរដ្ឋធម្មនុញ្ញក្នុងរយៈពេល ២៤ឆ្នាំមកនេះ ក៏ត្រូវឆ្លងកាត់នូវឧបសគ្គ និងការលំបាក ស្មុគស្មាញរាប់មិនអស់ដែរ អាស្រ័យដោយពួកជនអតិថិ ដែលលង់ផ្តាបមុខក្នុងមហិច្ឆតាអំណាច និងដោយមានការគាំទ្រពីបរទេស បានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ជា បន្តបន្ទាប់ប៉ុនប៉ងបំផ្លាញស្ថិរភាពប្រទេសជាតិ បំផ្លាញរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដោយពុំបានគិតគូរទៅដល់ជោគវាសនារបស់ ជាតិ និងប្រជាជនឡើយ ។ ជាក់ស្តែងការបង្ក ឡើងនូវព្រឹត្តិការណ៍ ខែកក្កដា ឆ្នាំ១៩៩៧ ការបង្កើតឲ្យមានភាពអនាធិបតេយ្យក្រោយការ បោះឆ្នោតឆ្នាំ១៩៩៨អំពើកេរកម្មប្រដាប់អាវុធនៅខែវិច្ឆិកាឆ្នាំ២០០០ ជាដើម ។ ជាពិសេសព្រឹត្តិការណ៍ក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៣ ឧបាយកលទុច្ចរិតរបស់ គណបក្សប្រឆាំង ដែលមានមេដឹកនាំ របស់ខ្លួនជាជនក្បត់ជាតិ ឱនក្បាល បម្រើ ធ្វើជាកូនជើង និងជាអាយ៉ង របស់អាមេរិក បានធ្វើឡើងជាចំហដោយប៉ុនប៉ងបង្កើតឲ្យមានបដិវត្តន៍ ពណ៌ នៅកម្ពុជា តាមរយៈការបង្កើតឲ្យមាន បាតុកម្ម-កុហកម្ម យ៉ាងអាកា- រិកប្រយោជន៍ដល់បង្គោលចលាចល ក្នុងសង្គមឈានទៅផ្តល់រំលំ រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ ទង្វើនេះគឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិ- បាលបានចាត់វិធានការម៉ឺងម៉ាត់ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ឡើងវិញ ធ្វើឲ្យប្រជាជនទូទាំងប្រទេសអបអរសាទរ និងគាំទ្រយ៉ាង ក្រៃលែង ។ ថ្មីៗនេះទៀត គណបក្សប្រឆាំង និងមជ្ឈដ្ឋានអតិថិជន ឱនក្បាលធ្វើជាខ្ញុំកញ្ជៈពួកបរទេស បានយុបយិតគ្នា ប្រើល្បិចកល ទុច្ចរិត ប៉ុនប៉ងបង្កើតឲ្យមានចលាចលឈានទៅដល់ការធ្វើបដិវត្តន៍ ពណ៌ ដើម្បីផ្តល់រំលំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ បំផ្លាញចោលរដ្ឋធម្មនុញ្ញដែលជាច្បាប់កំណត់របស់ជាតិ និងបង្កើតឲ្យមានសង្គ្រាមម្តងទៀតនៅលើទឹកដីកម្ពុជា។ រាជរដ្ឋាភិបាល កម្ពុជាបាន អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការច្បាប់ប្រកបដោយប្រសិទ្ធ ភាព ដើម្បីថែរក្សាសណ្តាប់ធ្នាប់សង្គម និងការពារផលប្រយោជន៍ជា អាយុជីវិតរបស់ប្រជាជន ។ ឧបាយកលនេះមានចរិតពិសពុលខ្លាំង ណាស់ ព្រោះបង្ហាញឲ្យឃើញច្បាស់ថា ពួកបរទេសបានប្រើប្រាស់ជន ក្បត់ជាតិនៅកម្ពុជា ធ្វើជា អាយ៉ង ដើម្បីបម្រើផលប្រយោជន៍របស់ពួក គេដូច ដែលពួកគេធ្លាប់បានធ្វើកាលពីខែមីនាឆ្នាំ១៩៧០រួចមកហើយ ។ បច្ចុប្បន្នសំណុំរឿងក្បត់ជាតិនេះ កំពុងដំណើរការនៅក្នុងនីតិវិធីតុលាការ ។ **សម្តេចតេជោ ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងយ៉ាងម៉ឺង ម៉ាត់ថា៖ **ស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាខ្ពស់ណាស់ មិនអាច ទទួលការប្រមាថពីអ្នកណាទាំងអស់ ។ ប្រទេសរបស់យើងជាប្រទេស ដែលមានឯករាជ្យ សេរីភាព និងប្រជាធិបតេយ្យ មិនអាចឲ្យអ្នកណា បំផ្លាញតាមចិត្តតាមរយៈការចាត់តាំងមនុស្ស ដែលជាជនក្បត់ជាតិនៅ ក្នុងផ្ទៃប្រទេសនោះទេ ។ ជនក្បត់ជាតិមិនអាចលើកលែងទោសឲ្យបាន ទេត្រូវតែអនុវត្តទៅតាមច្បាប់។ សម្តេចតេជោបានអំពាវនាវឲ្យប្រជាជន ត្រូវក្រោកឈរឡើងប្រកាន់គោលនយោបាយ ជាតិនិយម ការពារ អធិបតេយ្យជាតិ ឯករាជ្យ និងសេរីភាពរបស់ខ្លួនប្រឆាំងនឹងការ ជ្រៀតជ្រែករបស់ពួកបរទេស ។**

ឆ្លងកាត់ព្រឹត្តិការណ៍ទាំងអស់នេះ បានបង្ហាញឲ្យឃើញថា ក្នុង ដំណើរឈានឡើងរបស់ជាតិយើង គណបក្សប្រជាជនកម្ពុជា គឺជា កម្លាំងសំខាន់បំផុតក្នុងការបង្កើតរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ

១៩៩៣ ជាកម្លាំងស្នូល តែមួយគត់ក្នុងការការពារព្រះរាជាណាចក្រ កម្ពុជាទី២ ឲ្យបានស្ថិតស្ថេរគង់វង្សរហូតមកដល់បច្ចុប្បន្ន និងតទៅ អនាគតទៀត ។ គណបក្ស ប្រជាជនកម្ពុជា ដែលជាបង្អែកជីវិតមាំ ជា ក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជានៅតែបន្តធ្វើជាកម្លាំងស្នូលជីវិតមាំនៃ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅដល់លើកមជ្ឈ ជម្នះជំរុញទៀតស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញដ៏ឧត្តុង្គឧត្តមរបស់ជាតិ ។

ឧស្សនាវដ្តីប្រជាជន

organizations of anarchic street demonstrations/strikes, and causing social turmoil to downfall the legal government that came out of the elections.

These acts violated seriously the Constitution. The Royal Government has taken strict measures to strengthen security and order, for which people are hailing. In a more recent stroke, the opposition party and ill-willed circles serving the foreign nations have colluded to hatch a movement leading to color revolution to bring down the Cambodian People's Party and the legal Royal Government, while destroying the Constitution, the top law of the nation, and creating war once again on the land of Cambodia. The Royal Government of Cambodia implements vehemently and effectively legal measures to guarantee social order and defend vital interest of our people. Their tricks have been so perfidious and revealed clearly that foreigners have used traitors in Cambodia as their puppets to serve their interests as they once did in March 1970.

At present, the case of national treason is underway according to court procedure. President of the Cambodian People's Party and Prime Minister of the Kingdom of Cambodia, Samdech Techo Hun Sen affirmed clearly that the Cambodian nationalism would accept no insult. Cambodia is independent, free, and democratic. No one can destroy it according to his/her will by designating traitors inside the country. We will implement law. We cannot forgive them. Samdech Techo appeals to the people to stand up beholding policy of nationalism to defend national sovereignty, independence, and freedom against foreign interference.

Moving along these events, we have learnt that in process of national advancement, the Cambodian People's Party serves as the most important force in establishing the Constitution on 24 September 1993, a sole force in defending the lasting of second Kingdom of Cambodia in the present and for the future. The Cambodian People's Party, a firm reference and hope of the people of Cambodia, continues to serve as strong core force of peace, stability, and national development aimed at gaining further successes in accordance with spirit of the supreme national Constitution./.

គោលនយោបាយរាជរដ្ឋាភិបាលក្នុងការការពារអត្ថប្រយោជន៍ របស់កម្មករ កម្មការិនី ទទួលបានការគាំទ្រយ៉ាងខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា បាននឹងកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់នូវកំណែទម្រង់ លើគ្រប់វិស័យ ដើម្បីពង្រឹងការដឹកនាំប្រទេសជាតិឲ្យកាន់តែមាន ការរីកចម្រើន ប្រជាជន មានសុភមង្គល និងវិបុលភាព ។ ការពន្លឿន កម្មវិធីនៃការអភិវឌ្ឍទាំងអស់ រួមជាមួយនឹងកំណែទម្រង់ ដែល យើង កំពុងធ្វើសព្វថ្ងៃបាន ផ្តល់ផ្លែផ្កាជាច្រើនដល់សង្គមជាតិ ។

ក្នុងរយៈពេលជាង ៣៨ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានចេញ ដំណើរពីចំណុចសូន្យមកកាន់ឋានៈជាប្រទេសមួយ ដែលមាន កំណើនសេដ្ឋកិច្ចជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុងរយៈពេលវែង ហើយអត្រានៃភាពក្រីក្របានថយចុះពី ១០០%មកនៅត្រឹម ១៣% ។

ប្រទេសកម្ពុជា ដែលត្រូវបំផ្លាញខ្ទេចខ្ទោយសារសង្គ្រាម និងរបប ប្រល័យពូជសាសន៍ បានក្លាយទៅជាប្រទេសមួយ ដែលមានការ អភិវឌ្ឍ ។ សមិទ្ធផលទាំងនេះ គឺជាស្នាដៃដឹកនាំដ៏ធំធេងរបស់ គណបក្សប្រជាជនកម្ពុជា ។ បច្ចុប្បន្ននេះក្នុងពេល ដែលប្រទេស កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍយ៉ាងខ្លាំង រាជរដ្ឋា- ភិបាលកម្ពុជាបានដាក់ចេញឲ្យអនុវត្តនូវគោលនយោបាយឧស្សាហ- កម្មឆ្នាំ២០១៥-២០២៥ ជាមួយនឹងការជំរុញការអនុវត្តនយោបាយ នាំយកកម្ពុជា ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។ ដើម្បីឲ្យការងារនេះបានជោគជ័យរាជរដ្ឋាភិបាលត្រូវ ធ្វើកិច្ចការជាច្រើនលើគ្រប់វិស័យទាំងអស់ពិសេសគឺវិស័យឧស្សាហ- កម្ម និងវិស័យសេវា គឺជាវិស័យគ្របដណ្តប់ ដើម្បីជំរុញល្បឿនលូត លាស់នៃសេដ្ឋកិច្ចជាតិរបស់ ប្រទេសយើង ។

ផ្ដើមចេញពីនេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរក្សា និង បង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាព និងការការពារអត្ថប្រយោជន៍របស់កម្មករ និយោជិត និងនិយោជក ។ ជាក់ស្តែងកន្លងមកនេះ សម្តេចតេជោ បានអញ្ជើញជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនី ដែលកំពុង បំពេញការងារនៅតាមរោងចក្រនានា នៅក្នុងក្របខណ្ឌទូទាំង ប្រទេស ដើម្បីពិនិត្យមើលស្ថានភាពនៃការលូតលាស់នៅក្នុង វិស័យឧស្សាហកម្មផង និងពិនិត្យមើល ចំណុចសេសសល់ជាបញ្ហា ដែលត្រូវដោះស្រាយជូនចំពោះ កម្មករ កម្មការិនីយើងផង ។

តាមរយៈនេះ**សម្តេចតេជោ ហ៊ុន សែន** ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែសម្រួល និងដាក់ចេញគោលនយោបាយថ្មីៗមួយចំនួន ដើម្បីផ្តល់អត្ថប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅ ដល់កម្មករ

កម្មការិនីការលើកទឹកចិត្តនិងការផ្តល់ជំនឿចិត្តដល់វិនិយោគិនផង ។ ជាក់ស្តែងគោលនយោបាយ គាំពារសង្គម ដែលប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានផ្តល់ជូនឲ្យកម្មករ កម្មការិនី បន្ទាប់ពីសម្តេចបានជួប សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នាពេលកន្លង មករួមមានទី១-ឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមាអាចឡើងដល់ ១៦៨ដុល្លារ ឬច្រើនជាងនេះ ទី២-កម្មករ កម្មការិនី ជិះឡានក្រុង រដ្ឋដោយឥតបង់លុយរយៈពេល ២ឆ្នាំ (ខែ សីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩) ទី៣-ពីដើមឆ្នាំ២០១៨ទៅនិយោជក ត្រូវចេញលុយថ្លៃរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពកម្មករ ១០០% ។ ដូច្នេះកម្មករអាចនៅសល់ប្រាក់រវាងពី ៨០០០ ទៅ ១៣.០០០រៀល ក្នុងមួយខែ ទី៤-ពីឆ្នាំ២០១៨ទៅ កម្មករ កម្មការិនី នឹងមានប្រាក់សោធននិវត្តន៍ចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់ ទទួលពីមុនដូចមន្ត្រីរាជការដែរ ។ មិនយកពេលវេលាប្រាក់ឈ្នួលរបស់ កម្មករនិយោជិតត្រឹម ១លានរៀលចុះ ទី៥-កម្មករ កម្មការិនីទាំង អស់ ទាំងក្រៅប្រព័ន្ធ ទាំងក្នុងប្រព័ន្ធទទួលបានការពិនិត្យព្យាបាល ជម្ងឺ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទី៦-កម្មករនិយោជិត ទន្ទេត្រូវទទួលបានប្រាក់ឈ្នួល ១២០% ក្នុងរយៈពេល ៣ខែ ។

ជំរុញការកសាង មន្ទីរពេទ្យបង្អែកនៅជិតរោងចក្រសហគ្រាស និង ជំរុញរៀបចំគិលានដ្ឋានក្នុងរោងចក្រសហគ្រាស និងបំពាក់សម្ភារៈ ឧបករណ៍ ឱសថគ្រប់គ្រាន់សម្រាប់ពិនិត្យព្យាបាលសុខភាពកម្មករ និយោជិត ។ បង្កើនការត្រួតពិនិត្យ ការជួលផ្ទះ ការផ្គត់ផ្គង់ថាមពល អគ្គិសនី និងទឹកស្អាតជូនកម្មករនិយោជិតឲ្យបានល្អតាមគោលការ ដែលរដ្ឋបានកំណត់រួចហើយ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បាននឹងកំពុងយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនីដែលធ្វើការ នៅក្រៅប្រទេស និងខិតខំពង្រីកទីផ្សារការងារក្រៅប្រទេសស្របចុ បាច់ផងដែរ ។ បងប្អូនកម្មករ កម្មការិនី និយោជិត បានសម្តែង ក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយទាំង នេះ ។

លទ្ធផលដ៏ធំធេងដែលបងបងប្អូនកម្មករ កម្មការិនី ទទួលបាន នៅពេលនេះ គឺជាការខិតខំប្រឹងប្រែងខ្លាំងណាស់របស់រាជរដ្ឋា- ភិបាលកម្ពុជា ដែលមិនមែនត្រឹមតែខិតខំទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវខិតខំរក្សាឲ្យបាននូវ សុខសន្តិភាព ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធថាប៉ាច់នានា ដើម្បី បម្រើឲ្យ ការវិនិយោគ រួមទាំងរកវិធីកាត់បន្ថយការចំណាយថ្លៃដើម ដើម្បីបង្កលក្ខណៈឲ្យវិនិយោគិនមានលទ្ធភាពងាយស្រួលក្នុងការ ផលិត ហើយតាមរយៈការផលិតបាននោះ យើងខិតខំជំរុញឲ្យគេ តម្លើងប្រាក់បៀវត្សរ៍ជូនកម្មករជារៀងរាល់ឆ្នាំ ។ ផ្ទុយទៅវិញតើ

គណបក្សប្រឆាំងបានធ្វើអ្វីខ្លះ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ដើម្បីផលប្រយោជន៍បងប្អូន កម្មករ កម្មករិនិយោជក? នៅពេលដែលរដ្ឋាភិបាលកម្ពុជាខិតខំអនុវត្តយុទ្ធសាស្ត្រ ៣សំគណបក្សប្រឆាំងបានប្រើប្រាស់យុទ្ធសាស្ត្រ ៣កុំ និង៣ទារ ដែលខ្លឹមសាររបស់វាមានលក្ខណៈក្បត់ផលប្រយោជន៍ជាតិ ជាយុទ្ធសាស្ត្រក្បត់ជាតិដែលមិនអាចទទួលយកបានជាដាច់ខាត ។ យុទ្ធសាស្ត្រ ៣សំគណបក្សប្រឆាំងបានកម្ពុជា គឺទី១-សុំឲ្យគេផ្តល់ជំនួយដល់កម្ពុជា ទី២-សុំ ឲ្យគេមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលដល់កម្មករ កម្មករិនិយោជក និងទី៣-សុំឲ្យប្រទេសទី៣ទំនិញពីកម្ពុជាដើម្បីធានានូវនិរន្តរភាពការងារនិងរោងចក្រនៅក្នុងប្រទេស ។ ដោយសារយុទ្ធសាស្ត្រនេះហើយ ដែលធ្វើឲ្យវិស័យឧស្សាហកម្មកាត់ដេរមានការរីកចម្រើនយ៉ាងខ្លាំង ។ នៅឆ្នាំ ១៩៩៤ នៅកម្ពុជាមានរោងចក្រកាត់ដេរត្រឹមតែ ៦៣ និងមានកម្មករ ៨២.០០០នាក់ តម្លៃនៃការនាំចេញមាន ២២៧លានដុល្លារ ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានរោងចក្រកាត់ដេរចំនួន ១.១០៧ កម្មករមានជាង ៧៤ ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលប្រមាណ ១,៦ពាន់លានដុល្លារ ។ ប្រជាជនប្រមាណជាង ២លាននាក់ ផ្សេងទៀតទទួលបានផលដោយប្រយោលពីវិស័យនេះ ។ កម្មករ កម្មករិនិយោជក បានទទួលការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ១១ លើក ពីចំនួន ៤០ដុល្លារនៅមុនឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារក្នុងមួយខែ នៅឆ្នាំ២០១៧ និងបានកែសម្រួលប្រាក់អត្ថប្រយោជន៍ផ្សេងៗពីចំនួន០ដុល្លារនៅមុនឆ្នាំ២០០០ ដល់ ១៧ដុល្លារ ក្នុងមួយខែនៅឆ្នាំ២០១៧ ។ ជារួមកម្មករនិយោជកផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែក ដើងបានទទួលប្រាក់ឈ្នួលយ៉ាងតិចចំនួន ១៧០ដុល្លារ ដល់ ១៨១ដុល្លារ ក្នុងមួយខែ ។ តម្លៃនៃការនាំចេញកើនដល់ ៧.៦៦៣លានដុល្លារ ។ ដោយឡែកពលករទៅធ្វើការនៅ ក្រៅប្រទេសមានចំនួន ១,២លាននាក់ ហើយបានផ្ទេរថវិកាក្រុមគ្រួសារនៅឯស្រុកកំណើតប្រមាណ ២ពាន់ លានដុល្លារ ក្នុងមួយឆ្នាំ ។ ឯយុទ្ធសាស្ត្រ ៣កុំ របស់គណបក្សប្រឆាំងដែលបានអនុវត្តជាអចិន្ត្រៃយ៍ និងជាគោលនយោបាយគន្លឹះតែមួយគត់របស់ពួកគេគឺទី១-កុំឲ្យគេផ្តល់ជំនួយដល់ប្រទេសកម្ពុជា ទី២-កុំវិនិយោគមកកាន់ប្រទេសកម្ពុជា និងទី៣-កុំឲ្យប្រទេសទី៣ទំនិញពីកម្ពុជា ។ ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០១៦ មេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវសហគមន៍អឺរ៉ុប ឲ្យបិទទីផ្សារចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជាដែលធ្វើឲ្យសហជីពកម្មករ និងប្រជាជនគ្រប់មជ្ឈដ្ឋានបានប្រតិកម្មថ្កោលទោសយ៉ាងខ្លាំង រហូតព្រមានរំលាយគណបក្សនោះចោលទៀតផង ប្រសិនបើសហគមន៍អឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់ពីកម្ពុជាតាមសំណើរបស់បុគ្គលនោះ ។ ចំណែក ៣ទារ របស់គណបក្សប្រឆាំង គឺទី១-ទារដូរ ទី២-ទារឡើងប្រាក់ខែ និងទី៣-ធ្វើបាតុកម្ម ។ ៣ទារ នេះគ្មានគោលការណ៍អ្វី ច្បាស់លាស់ទេ ធ្វើតាមតែមហិច្ឆតានយោបាយដ៏អាក្រក់របស់ខ្លួនដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផល ប្រយោជន៍ជាតិតែប៉ុណ្ណោះ ។ ជាពិសេស

ព្រឹត្តិការណ៍ក្រោយការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រឆាំងបានបំផុសបំផុល និងពន្យារកម្មករឲ្យធ្វើបាតុកម្ម-កូដកម្មដុតបំផ្លាញរោងចក្រដែលកំពុងដំណើរការ ដែលជាការទាត់ឆ្នាំងបាយកម្មករចោល និងមានន័យស្មើនឹងការដុតបំផ្លាញចោលផលប្រយោជន៍របស់កម្មករ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វែងរកមកបានទាំងលំបាកបំផុត ។ ឆ្លងកាត់ព្រឹត្តិការណ៍ទាំងនេះធ្វើឲ្យយើងត្រូវចងចាំ ច្បាស់ថា អ្វីដែលយើងទទួលបានគ្រប់ៗគ្នានៅថ្ងៃនេះគឺបានមកពីការខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ការខិតខំអស់ពីកម្លាំងកាយចិត្តរបស់កម្មករ កម្មករិនិយោជក ក្នុងការបង្កើន លទ្ធភាពការងារ និងជំនឿទុកចិត្តរបស់វិនិយោគិនមកលើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់ មានការទទួលខុសត្រូវ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សមិទ្ធផលនេះមិនមានបាត់ដៃគណបក្សប្រឆាំងនៅក្នុងនោះទេ ។ ប៉ុន្តែដើម្បីឲ្យសម្រេចបានជោគជ័យ ក្នុងជំហានឆ្ពោះទៅមុខទៀត យើងត្រូវតែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង ។ គ្មានសន្តិភាព គឺមិនអាចអភិវឌ្ឍន៍បានទេ ។ ចំណងព័រនេះទាក់ទងគ្នា មិនអាចបាត់មួយណាបានឡើយ ។ មានសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបរក្សាបាននូវសន្តិភាព ។ ដូច្នេះដើម្បីប្រទេសយើងមានការរីកចម្រើនស្ថិតស្ថេរ គង់វង្ស មានការអភិវឌ្ឍជឿនលឿនទៅមុខទៀត **សម្តេចតេជោ ហ៊ុន សែន** បានដាក់ចេញទិសដៅ ៥ចំណុច ដែលជាក្របខណ្ឌគោលនយោបាយសម្រាប់អភិវឌ្ឍ គឺទី១-រួមគ្នា រក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថិរភាពការងារ ទី២-រួមគ្នា រក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែមទី៣-រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំឲ្យកម្មករភ័យខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល ទី៤-ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ និងទី៥-ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ កម្មករិនិយោជក ដែលធ្វើការនៅក្រៅប្រទេស ។

ការចុះជួបសំណេះសំណាល ដោយផ្ទាល់ របស់**សម្តេចតេជោ ហ៊ុន សែន** ជាមួយកម្មករ កម្មករិនិយោជក បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមសុខរួមទុក្ខដោះស្រាយរាល់ការលំបាកនានាដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និយោជក និងកម្មករនិយោជក លើកកម្ពស់លក្ខខណ្ឌការងារឲ្យបានកាន់តែប្រសើរឡើង និងពង្រីកសុខដុមនីយកម្ម ក្នុង ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជក និងនិយោជក ដែលនេះគឺជាគោលនយោបាយរបស់គណបក្សប្រជាជន កម្ពុជាបានដាក់ចេញ និងបន្តអនុវត្តឲ្យទទួលបានជោគជ័យនៅពេលខាងមុខទៀត ។

កម្ពុជា ឡាវ ជំរុញដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យចប់សព្វគ្រប់



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **ថោងលន់ ស៊ីសុលិក**
នាយករដ្ឋមន្ត្រីឡាវ ធ្វើសន្និសីទសារព័ត៌មានរួមគ្នាក្រោយជំនួបពិភាក្សា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានខិតខំមួយជំហាន ទៀត ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ បន្ទាប់ពីស្ថានភាពតានតឹងបន្តិចបានកើតឡើងកាលពីប៉ុន្មានខែមុននេះ។ ការជំរុញដោះស្រាយបានកើតឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ លទ្ធផលនៃដំណើរទៅកាន់ប្រទេសឡាវមួយថ្ងៃនេះ បានឈានទៅបញ្ចប់វគ្គមានកងទ័ពឡាវដែលបានឆ្លងចូលក្នុងទឹកដីកម្ពុជានៅចំណុចព្រំដែន ក្នុងស្រុកសៀមបាំង ខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។

កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម **ថោងលន់ ស៊ីសុលិក** នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចការងាររយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសំខាន់នៃដំណើរមកកាន់កម្ពុជា គឺដើម្បីបន្តដោះស្រាយបញ្ហាព្រំដែនកម្ពុជា ដែលនៅសេសសល់បន្ទាប់ពីជំនួបរវាងប្រមុខរាជរដ្ឋាភិបាល ទាំងពីរនៅប្រទេសឡាវកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ។

ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានជួបពិភាក្សាទ្វេភាគី និងបានឯកភាពគ្នាលើ ៤ចំណុច ដើម្បីឈានទៅដោះស្រាយបញ្ហា ព្រំដែនដែលនៅ សេសសល់។ ចំណុចទាំង ៤មាន៖ ទី១.ភាគីទាំងពីរបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបប្រជុំគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះនៅភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយរកការស្រុះស្រួល និងរកការយោគយល់គ្នា ទី២.ភាគីឡាវបានយល់ព្រមតាមសំណើរបស់កម្ពុជាពិនិត្យដោះស្រាយបញ្ហា ៤ចំណុច ដែលនៅសេសសល់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ដូចមានក្នុងលិខិតសំណើរបស់សម្តេច ចុះថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៥ ដើម្បីឱ្យក្រុមជំនាញនៃគណៈកម្មាធិការចម្រុះព្រំដែនប្រទេសទាំងពីរចុះធ្វើការវាស់វែង និងកំណត់ទីតាំងបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ។ ទីតាំងដែលត្រូវដោះស្រាយនោះមាន នៅចំណុចបង្គោលព្រំដែនលេខ ០៣៣ , បង្គោល ព្រំដែនលេខ ០១៧-១៣, តំបន់អូរស្វាយ ជើងខាំ និងបង្គោល ព្រំដែនលេខ ០៣២-១ ។ ចំណុចនេះត្រូវដោះស្រាយមុនចំណុច អូរតាដាវ ទី៣.ភាគីទាំងពីរបានឯក

ភាពគ្នាឱ្យគណៈកម្មាធិការព្រំដែន ប្រទេសទាំងពីរ ចុះដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែងនៅតំបន់អូរតាដាវ ដោយដោះស្រាយចំណុចដែលនៅសេសសល់ ។ ភាគីទាំងពីរត្រូវចុះទៅពិនិត្យផ្ទាល់ថា ចំណុចណាជាដីកម្ពុជា ? ចំណុចណាជាដីឡាវ ? គឺត្រូវកំណត់ឱ្យច្បាស់ ហើយរកឃើញបាន មួយកន្លែង បោះបង្គោលមួយកន្លែង ។ យោងតាមចំណុចនេះគឺនៅសល់តែ ២០ បង្គោលទៀតប៉ុណ្ណោះដែលមិនទាន់បានបោះនៅក្នុងតំបន់អូរតាដាវនេះ ។ ទី៤.ភាគីទាំងពីរបានឯកភាពធ្វើលិខិតទៅប្រធានាធិបតីបារាំង សុំឱ្យជួយផ្តល់អ្នកជំនាញក្នុងការផ្ទេរផែនទីបារាំងពីឆ្នាំ ១៩១០.០០០ (១/១០០.០០០) មក ១លើ ៥០.០០០(១/៥០.០០០) និងផ្តល់ឯកសារសំខាន់ៗទាក់ទងទៅនឹងព្រំដែននៃប្រទេសទាំងពីរកម្ពុជាឡាវ ។

ក្នុងសន្និសីទកាសែតរួមគ្នាបន្ទាប់ពីជំនួបទ្វេភាគីនោះ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជោគជ័យនៃការដោះស្រាយបញ្ហារវាងប្រទេសទាំងមួយផ្នែក កើតចេញពីទំនាក់ទំនងផ្ទាល់រវាងសម្តេច និងលោក **ថោងលន់ ស៊ីសុលិក** និងទំនាក់ទំនងនៃគ្រួសារទាំងពីរបានធ្វើឱ្យការដោះស្រាយបញ្ហាមានភាពងាយស្រួលច្រើន។

ចំណែកឯកឧត្តម **ថោងលន់ ស៊ីសុលិក** នាយករដ្ឋមន្ត្រីឡាវវិញមានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានទទួលលោកយ៉ាងល្អ បានបង្ហាញជំនឿថា ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរឈរលើមូលដ្ឋានមិត្តភាព ស្មើភាពនិងដោយមិនឱ្យអ្នកណាម្នាក់ចំណេញឬអ្នកណាម្នាក់ខាតនោះទេ ។ ឯកឧត្តមបញ្ជាក់ថា យើងក៏បានឯកភាពគ្នាថា រក្សាឱ្យបាននូវសន្តិសុខ សន្តិភាព នៅតំបន់ដែលមិនទាន់បានដោះស្រាយរួច ។ យើងជឿជាក់ប្រទេសទាំងពីរ អាចដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសល់ ១៤ % នេះ។

បន្ទាប់ពីជំនួបកំពូលនេះគឺប្រាំថ្ងៃក្រោយមកនៅថ្ងៃទី៥ ខែកញ្ញា ឯកឧត្តម **សាលីមសែ គុំម៉ាស៊ីត** (Saleum xai Kommasith) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបាន អញ្ជើញមកកាន់កម្ពុជា។ ប្រមុខការទូតនៃប្រទេសទាំងពីរបានជួបពិភាក្សាទ្វេភាគីនៅរសៀលថ្ងៃទី៥ ខែកញ្ញា នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅជំនួបទ្វេភាគីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃជំនួបពិភាក្សាគ្នាអំពីការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ និងការពិភាក្សាលើលិខិត រវាង**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ធ្វើជូនប្រធានាធិបតីប្រទេសបារាំង ដើម្បីសុំឯកសារផែនទីព្រំដែនកម្ពុជា-ឡាវ ។

នៅក្នុងកិច្ចប្រជុំបានពិភាក្សាយ៉ាងត្រង់ទៅត្រង់មក និងបានសម្រេចឯកភាពគ្នាជាច្រើនចំណុច។ គឺទី១.ឯកភាពគ្នាលើខ្លឹមសារ ដើម្បីរៀបចំឱ្យនាយករដ្ឋមន្ត្រីទាំងពីរចុះហត្ថលេខា ដើម្បីបញ្ជូនទៅប្រធានាធិបតីបារាំង ទី២.ឯកភាពឱ្យគណៈកម្មការចម្រុះព្រំដែនឡាវកម្ពុជា សហការគ្នាចុះទៅពិនិត្យមើលនៅលើដីជាក់ស្តែងនៅចំណុច៤ នៅខេត្តស្ទឹងត្រែងរបស់កម្ពុជា និងខេត្តរបស់ ខាងឡាវ ទី៣.ឯកភាពឱ្យគណៈកម្មការចម្រុះព្រំដែនឡាវ កម្ពុជា រៀបចំខ្លួន ឬកម្លាំងដើម្បីចុះពិនិត្យ និងសិក្សាអំពីការដោះស្រាយ បញ្ហាព្រំដែន និងទី៤.ឯកភាពគ្នាឱ្យក្រុមបច្ចេកទេសទាំងពីរចុះទៅសិក្សាដើម្បីមើលលទ្ធភាពក្នុងការបោះបង្គោលបំពេញបន្ថែម ។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ លើកទី៣ ផ្ដោតលើប្រធានបទ «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»



កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃលើកទី៣ បានពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបញ្ហាទ្វេភាគីស្តីពី
«ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និង វិបុលភាព»

ឯកឧត្តម **ប្រាយុទ្ធ ប័ន្ទអូនា** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងបានរួមជាមួយ**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃលើកទី៣ នៅរាជធានីភ្នំពេញនាថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ ២០១៧ ។ ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញពីការរួមចំណែកដ៏សំខាន់ដល់ការពង្រឹងពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃលើកទី៣នេះ បានពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបញ្ហាទ្វេភាគីស្តីពី «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» ដោយបានឯកភាពគ្នាលើចំណុចជាច្រើន ។

កិច្ចប្រជុំបានសម្តែងការរីករាយចំពោះវឌ្ឍនភាពការងារនៃការបើកច្រកអន្តរជាតិស្ទឹងបត់ក្នុងខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា និងបានណាងអៀនក្នុងខេត្តស្រះកែវប្រទេសថៃហើយបានឯកភាពពន្លឿនការសាងសង់ស្ពានឆ្លងកាត់ព្រំដែនផ្លូវក្តាប់អគារនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណាងអៀននេះ ។ ភាគីទាំងពីរបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការបើកច្រកទ្វារអន្តរជាតិចំនួន៤ ដែលបានឯកភាពគ្នាឲ្យបានឆាប់គឺ៖ ១-ច្រកអានសេ (ខេត្តព្រះវិហារ)- ច្រកអានម៉ា (ខេត្តអ៊ូប៊ុនរាជធានី) ២-ច្រកភ្នំដី (ខេត្តបាត់ដំបង) - ច្រកបានខេឌិន (ខេត្តស្រះកែវ) ៣- ច្រកថ្មដា (ខេត្តពោធិ៍សាត់) - ច្រក

បានថាសេន (ខេត្តត្រាត) និង៤-ច្រកជប់គីរី (ខេត្តឧត្តរមានជ័យ)- ច្រកសាយតាគូ (ខេត្តប្រីវ៉ាម) ។ ភាគីទាំងពីរក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ចាប់ផ្តើមពិភាក្សាស្តីពីការបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀត នៅអូរនាង ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងបានប៉ាន់ ខេត្តស្រះកែវ ប្រទេសថៃឲ្យបានឆាប់ ។ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពបន្តការពិភាក្សាលើកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីចរាចរដឹកជញ្ជូនតាមផ្លូវដែករវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងពន្លឿនការសាងសង់ស្ពាននៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ (ខេត្តប៉ៃលិន)-បានប៉ាកាត (ខេត្តចំនួន ប្រី) ឲ្យបានឆាប់បន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ធ្វើការវាស់វែងលំអិតនៅតំបន់នោះរួច ។ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតតំបន់គ្មានគ្រឿង - ញៀន «ភូមិស» នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងពង្រឹងការយល់យំទំនាក់ទំនងព្រំដែន ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។ ដើម្បីសម្រេចបាននូវទំហំ ពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០ ភាគីទាំងពីរបានឯកភាពជំរុញការសម្រួលពាណិជ្ជកម្ម និងវិនិយោគនៅតាមព្រំដែន លើកទឹកចិត្តបន្ថែមទៀតដល់ស្ថាប័នរដ្ឋ និងឯកជនរបស់ខ្លួន បង្កើនមូលនិធិក្នុងទីផ្សារមូលបត្រប្រទេសនីមួយៗ ដើម្បីគាំទ្រការវិនិយោគរបស់ខ្លួន ។ ភាគីថៃបានបញ្ជាក់សារជាថ្មីពីបំណងដ៏ខ្លាំងក្លាក្នុងការនាំចូល ទំនិញឲ្យបានច្រើនបន្ថែមទៀតពី

កម្ពុជា ។ ភាគីទាំងពីរបានឯកភាពគ្នា លើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កើនការងារ និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់នោះ និងពង្រឹងការតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ និងខេត្តកោះកុង-ខេត្តត្រាត ហើយឯកភាពចាប់ផ្តើមរៀបចំកិច្ចប្រជុំ ក្រុមការងារ ចម្រុះលើកទី៣ស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរវាងកម្ពុជា និងថៃឲ្យបានឆាប់ ។ ដើម្បីជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ពាក្យស្នាក់ «ព្រះរាជាណាចក្រកម្ពុជា» ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពរៀបចំសកម្មភាពទេសចរណ៍ផ្សេងៗដូចជា ការតាំងពិព័រណ៍ ទេសចរណ៍នៅតាមបណ្តាខេត្តឆ្នេរសមុទ្ររបស់កម្ពុជា និងខេត្តភាគខាងកើតរបស់ថៃ ព្រមទាំងបង្កើន ការតភ្ជាប់តាមផ្លូវសមុទ្រ ផ្លូវគោក និងផ្លូវអាកាសដើម្បីលើកកម្ពស់គោលដៅទេសចរណ៍នៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសទាំងពីរ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី៣ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាសាទ ប័ន្ទហុន បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥រួមមាន៖ ១-សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ លើកទី៣ ដែលនឹងជួយតម្រង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនាពេលអនាគត ២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍអគារត្រួតពិនិត្យនៅច្រកព្រំដែនស្ទឹងបត់ (កម្ពុជា)-ណងអៀន (ថៃ) ៣-អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ៤-កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្ម និងទី៥-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ច កម្ពុជា-ថៃ និងក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា លើបញ្ហាសេដ្ឋកិច្ច ភាគីទាំងពីរបានផ្ដោតសំខាន់ទៅលើកិច្ចការតភ្ជាប់ និងបន្ថែមទៅដោយការពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែធំ ។ ការតភ្ជាប់គឺជាប្រធានបទដ៏សំខាន់ដែលប្រទេសទាំងពីរត្រូវពង្រីកទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក ។ ឯការពង្រីកទំហំពាណិជ្ជកម្មនោះ គឺនៅត្រង់មិត្តថៃបានខិតខំដើម្បីជួយទិញកសិផលពីកម្ពុជា ។ ក្នុងពេល ដែលទីផ្សារកសិផលកម្ពុជាជួបការលំបាក មិត្តថៃបានជួយទិញកសិផលពីកម្ពុជា ។ បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺកម្ពុជានាំចេញទៅថៃមួយ ៦ថៃនាំចូលមកកម្ពុជាប្រាំ ។ កិច្ចប្រជុំបាន ផ្ដោតលើបញ្ហាសេដ្ឋកិច្ចនិងវិនិយោគជាទូទៅ ។ បញ្ហាតភ្ជាប់នឹងបញ្ហាព្រំដែនភាគីទាំងពីរបានឯកភាព ទៅលើការបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីសម្រួលដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងសម្រួលដល់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ សម្តេចតេជោបានថ្លែងទៀតថា៖ យើងបានពិភាក្សាទៅលើបញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស ដែលជាប្រធានបទត្រូវសហការគ្នានៅពេលខាងមុខ ។ កម្ពុជាចង់ឲ្យពលករកម្ពុជាទៅធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ។ បញ្ហាគ្រឿងញៀន មិត្តថៃនឹងជួយដល់មជ្ឈមណ្ឌលបន្ទាបគ្រឿងញៀន និងបានឯកភាពរៀបចំតំបន់តាមព្រំដែនកម្ពុជា-ថៃ ជាតំបន់ គ្មានការជួញដូរគ្រឿងញៀន ។ ភាគីទាំងពីរបានយល់ព្រម សហប្រតិបត្តិការជួយប្រជាពលរដ្ឋរស់នៅ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលស្វាគមន៍ ឯកឧត្តម ប្រាសាទ ប័ន្ទហុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងលោកជំទាវ

តាម ព្រំដែនដែលជួបប្រទះគ្រោះធម្មជាតិដូចជាអគ្គិភ័យ និងទឹកជំនន់ជាដើម អោយបានទទួលនូវការសង្គ្រោះពិសេសទាន់ពេលវេលា ។

ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ប្រាសាទ ប័ន្ទហុន បានមានប្រសាសន៍គាំទ្រ និងបញ្ជាក់បន្ថែម ផងដែរថា ប្រទេសថៃ-កម្ពុជានឹងសហការខិតខំជួយ ទិញកសិផលកម្ពុជានៅតាមតំបន់ព្រំដែននិងការធ្វើពាណិជ្ជកម្មទូទៅរវាងថៃកម្ពុជា ។ ទន្ទឹមនឹងនោះប្រទេសថៃនឹងខិតខំជំរុញអោយការបើកច្រកព្រំដែន អោយបានឆាប់រហ័សនិងសហការជួយរៀបចំពលករ ដែលកំពុងធ្វើការតាមទូកក្នុងសមុទ្រអោយបានស្របច្បាប់ត្រឹមត្រូវ ។ ប្រទេសថៃក៏នឹងជួយដល់មជ្ឈមណ្ឌលស្តារនីតិសម្បទានៅខេត្តព្រះសីហនុ នូវថ្នាំបន្ទាបគ្រឿងញៀន និងការស្តារនីតិសម្បទា ។ ថៃក៏នឹងខិតខំតភ្ជាប់ផ្លូវដែកពីព្រំដែនឲ្យដល់ទីក្រុង ភ្នំពេញ ។ ចំពោះការតភ្ជាប់ផ្លូវដែកជាប្រវត្តិសាស្ត្រនៅក្នុងតំបន់អនុភូមិភាគតាមតំបន់ទន្លេមេគង្គ គឺភាគី ថៃនឹងជំរុញកិច្ចការនេះអោយបានលឿន ។ ភាគីថៃនឹងសហការលើកកម្ពស់អភិវឌ្ឍន៍វិស័យរស់នៅរបស់ ប្រជាពលរដ្ឋតាមព្រំដែនអោយបានល្អប្រសើរ ។ យើងប្តេជ្ញាថា នឹងដឹកនាំប្រទេសយើងទៅមុខប្រកបដោយចីរភាពគ្រប់ជ្រុងជ្រោយដូចជាពេលនេះ ថៃបូក១ ឬកម្ពុជាបូក១ ដើម្បីឆ្ពោះទៅកាន់ប្រទេសផ្សេងៗ ទៀតអោយមានចំនួនចូលរួមកាន់តែច្រើនឡើង ។ ចំពោះទិសដៅនៃការធ្វើពាណិជ្ជកម្មរួមគ្នាប្រទេសថៃ នឹងជំរុញទំហំពាណិជ្ជកម្មអោយកើនឡើងប្រមាណ ១៥.០០០លានដុល្លារ នៅក្នុងឆ្នាំនាឆ្នាំ២០២០ ខាងមុខនេះ ដោយប្រទេសទាំងពីរនឹងខិតខំស្វែងរកយុទ្ធសាស្ត្របន្ថែមទៀត ។ ជាមួយនេះថៃក៏នឹងអនុម័ត ច្បាប់គយថៃថ្មី ដែលនឹងប្រកាសចេញជាផ្លូវការឆាប់ៗខាងមុខនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជករកម្ពុជា ក្នុងការបញ្ជូនទំនិញទៅកាន់ប្រទេសទី៣ ផងដែរ ។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម ប្រាសាទ ប័ន្ទហុន និងលោកជំទាវ បានអញ្ជើញសម្តេចស្តេចមិត្តភាពកម្ពុជា-ថៃ នៅរាជធានី ភ្នំពេញផងដែរ ។

រដ្ឋាភិបាលចិនគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន

- * ចំណងមិត្តភាព កម្ពុជា-ចិន គ្មានបរទេសណាអាចមកបំបែកបំបាក់បានឡើយ
- * ប្រទេសចិនស្ថិតជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់
- * មកដល់ឆ្នាំ ២០១៧ នេះកម្ពុជាបានទទួលជំនួយពីមិត្តចិនជាង ៤.៨០០ លានដុល្លារ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលជួបពិភាក្សាការងារជាមួយ
ឯកឧត្តម **លីវ យុនសាន** សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន

នៅថ្ងៃទី២០ ខែកញ្ញា នៅវិមានសន្តិភាពនៃរាជធានីភ្នំពេញ ឯកឧត្តម **លីវ យុនសាន** សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនៃនយោបាយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានជួបពិភាក្សាការងារជាមួយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានអះអាងថា រដ្ឋាភិបាលចិនគាំទ្រការដឹកនាំរបស់ **សម្តេចតេជោ ហ៊ុន សែន** ពេញទំហឹង។ ជាការកត់សំគាល់ គឺដំណើរទស្សនកិច្ចរបស់ឯកឧត្តម **លីវ យុនសាន** បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម **វ៉ាន ជៀវយ៉ូ (Wang Jiarui)** អនុប្រធានសភាប្រឹក្សាភិបាលប្រជាជនចិននៅកម្ពុជាកាលពី ថ្ងៃ៧ ខែ កញ្ញា ។ ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាបន្តបន្ទាប់របស់មេដឹកនាំចិនសុទ្ធតែបង្ហាញ ជំហរគាំទ្រចំពោះការដឹកនាំរបស់ **សម្តេចតេជោ** និងប្រឆាំងចំពោះការជ្រៀតជ្រែករបស់ពួកបរទេសមួយចំនួន ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។

ក្នុងជំនួបនោះឯកឧត្តម **លីវ យុនសាន** បានបញ្ជាក់ថា ទោះ

បីរូប ឯកឧត្តមមានការមមាញឹកក្នុងការរៀបចំមហាសន្និបាតបក្សលើកទី១៩នៅប្រទេសចិនដែលនឹងគ្រោងធ្វើនៅថ្ងៃទី ១៨ ខែ តុលាខាងមុខនេះក៏ដោយ ក៏ឯកឧត្តមរីករាយក្នុងការមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីតំណាងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាបងប្អូនអោយកាន់តែខ្លាំងក្លារឹងមាំថែមទៀត ។ ឯកឧត្តម **លីវ យុនសាន** បានបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគាំទ្រការដឹកនាំរបស់ **សម្តេចតេជោ ហ៊ុន សែន** ពេញទំហឹង ហើយនេះក៏ជាសញ្ញាទៅកាន់ពិភពលោកថា មិត្តភាព កម្ពុជា-ចិន គឺគ្មានបរទេសណាអាចមកបំបែកបំបាក់បានឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងលក្ខណៈជាបងប្អូនរវាងចិន និងកម្ពុជា ស្ថិតនៅក្នុងភាពរឹងមាំ ហើយការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីមិត្តចិនបានឡើយ ។ **សម្តេចតេជោ**បានអរគុណមិត្តចិន ដែលបន្តជួយកម្ពុជាក្នុងគ្រាលំបាករហូតមកដល់ពេលនេះ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈចំនួន៦

ក្នុងនោះ មានទាំងការរៀបចំអ្នកវិនិយោគមកធ្វើការបណ្តាក់ទុន រកស៊ីនៅកម្ពុជា និងបានផ្តល់ជំនួយឥណទាន និងជំនួយឥតសំណង ជាច្រើន ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ។ មកដល់ឆ្នាំ ២០១៧ នេះកម្ពុជាទទួលបានជំនួយមិត្តចិនជាង ៤.៨០០ លានដុល្លារហើយ ។ សម្តេចតេជោក៏បានស្នើសុំអោយភាគីចិនជួយជំរុញផ្តល់ទុនសម្រាប់ អភិវឌ្ឍន៍ផ្លូវថ្នល់ភ្លើងល្បឿនលឿន ផ្លូវគមនាគមន៍ជាតិ ពិសេសផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ព្រលានយន្តហោះនៅខេត្ត សៀមរាប ព្រមទាំងពន្លឿនការនាំចូលអង្ករកម្ពុជាទៅកាន់ប្រទេស ចិន ក្នុងកូតាថ្មី (៣០០.០០០តោន) ឲ្យបានលឿនផងដែរ ។ ទន្ទឹម នឹងនោះដែរ សម្តេចតេជោក៏បានស្នើសុំអោយជួយជំរុញការកសាង ផ្លូវតាមជនបទ ការកសាងសាលារៀនតាម ជនបទ និងដឹកស្រះទឹក តាមជនបទ...ឲ្យបានឆាប់រហ័ស ដើម្បីប្រើសេចក្តីត្រូវការរបស់ ប្រជាជន ជាពិសេសនៅតាមទីជនបទ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះឯកឧត្តម លីវ យុនសាន ។ សម្តេចតេជោនឹង អញ្ជើញចូលរួមកិច្ចសន្ទនានយោបាយរវាងមេដឹកនាំចិន និងបណ្តា មេដឹកនាំពិភពលោកដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយនេះនៅទីក្រុង ប៉េកាំងប្រទេសចិន ។ សម្តេចតេជោក៏បានថ្លែងអំណរគុណមិត្ត ចិនដែលបានផ្តល់ជំនួយ ២លានយន់ នាថ្ងៃនេះសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ដល់សង្គមជាតិ ។

នៅឆ្នាំ២០១៨ ខាងមុខនេះ គឺត្រូវនឹងខួប៦០ ឆ្នាំនៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ដែលកម្ពុជា និងចិនត្រូវរៀបចំអោយ បានល្អបំផុត ។ ប្រទេសចិនបានសន្យាបន្តជួយកម្ពុជាបើកមុជជួប ការលំបាកប្រទេសចិននឹងជួយឧបត្ថម្ភគាំទ្រជានិច្ច ។ ឯកឧត្តម លីវ យុនសាន បានបញ្ជាក់ថា ប្រទេសយើងទាំងពីរបាន ស្គាល់មិត្តពិតប្រាកដក្នុងគ្រាក្រ និងក្នុងពេលជួបការលំបាក ។

ប្រទេសចិន គឺស្ថិតជាខ្ទង់បង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់ កាលៈទេសៈទាំងអស់។

នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លីវ យុនសាន បានអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈចំនួន៦ ក្នុងនោះរួមមានទី១- អនុស្សរណៈនៃការយោគយល់ស្តីពី «ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងកិច្ចសហប្រតិបត្តិការ» រវាងបក្សកុម្មុយនីស្តចិន និងគណបក្ស ប្រជាជនកម្ពុជា ទី២-អនុស្សរណៈស្តីពី «ការជំរុញទំនាក់ទំនងនិង សហប្រតិបត្តិការ រវាងអង្គការមិនមែនរដ្ឋាភិបាលនៃប្រទេសទាំង ពីរ ទី៣-អនុស្សរណៈស្តីពី «ការអនុវត្តគំរោងលើកកម្ពស់ជីវភាព» រវាងក្រសួងសុខាភិបាលនិងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិ វឌ្ឍន៍ទី៤-អនុស្សរណៈស្តីពី «ការអនុវត្តគំរោងលើកកម្ពស់ជីវភាព» រវាងក្រសួងអប់រំកម្ពុជានិងមូលនិធិចិន ដើម្បីសន្តិភាព និងការ អភិវឌ្ឍទី៥-អនុស្សរណៈស្តីពី «កិច្ចសហការវេជ្ជសាស្ត្រយន្តឯកសារ» រវាងស្ថានីយទូរទស្សន៍មជ្ឈិមចិននិងស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងទី៦-អនុស្សរណៈស្តីពី «កិច្ចសហប្រតិបត្តិការ ការសិក្សាលើ គម្រោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថល ទូទាំងប្រទេសកម្ពុជា» រវាងក្រសួងព័ត៌មានកម្ពុជាជាមួយទូរទស្សន៍យូណាន នៃសាធារណ- រដ្ឋប្រជាមានិតចិន ។

តាមរយៈដំណើរទស្សនកិច្ច ឯកឧត្តម លីវ យុនសាន នៅ ព្រះរាជាណាចក្រកម្ពុជា កាន់តែបង្ហាញឲ្យឃើញច្បាស់ថា ទំនាក់- ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន មិនអាចមានអ្នកណា មកបំបែកបំបាក់បានឡើយ ហើយប្រទេសយើងទាំងពីរនឹងខិតខំ ពូនព្រមមិនឲ្យជួបជុំជំងឺជំងឺនេះឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ដើម្បីផលប្រយោជន៍ ដ៏ខ្ពង់ខ្ពស់នៃប្រជាជាតិយើងទាំងពីរ ។

សម្តេចតេជោ ហ៊ុន សែន ៖ អំពើក្បត់ជាតិ មិនត្រូវអត់ឱនទេ !

✧ ប្រជាធិបតេយ្យគ្មាននីតិវិធី គឺជាអនាធិបតេយ្យ

✧ សម្តេចតេជោនឹងបន្តធ្វើនាយករដ្ឋមន្ត្រី១០ ឆ្នាំទៀត



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយកម្មករ កម្មកាវិនី និងយោជិត រោងចក្រកាត់ដេរក្នុងភាពស្និទ្ធស្នាលជាទីបំផុត



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រជាជនក្នុង ពិធីបិទទ្វារទឹក ទំនប់វារីអគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង

ក្នុងខែកញ្ញា ឆ្នាំកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ បន្តជួបជាមួយកម្មករ កម្មកាវិនី និងយោជិត, ចូលរួមសម្តែងសមិទ្ធផលនិងផ្តល់សញ្ញាបត្រដល់និស្សិតកម្ពុជាជាច្រើនពាន់នាក់ ។ ក្នុង ព្រឹត្តិការណ៍ទាំងនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ ជាសារនយោបាយទាក់ទងទៅនឹងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ពីបទក្បត់ជាតិដោយសារតែសកម្មភាពយុបយិតជាសម្ងាត់ជាមួយ បរទេស ដើម្បីផ្តល់រំលែករដ្ឋាភិបាលដែលកើតចេញពីការបោះ- ឆ្នោត។

✧ ព្រឹកថ្ងៃទី៣ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មកាវិនី រោងចក្រកាត់ដេរជិត ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។ នៅពេលនោះ សម្តេច តេជោមានប្រសាសន៍ថា «ហេតុអ្វីបានយើងត្រូវចាប់(ក៏មសុខា) បើគ្មានរឿងធ្ងន់ធ្ងរយើងមិនត្រូវចាប់ទេ។ តែរឿងនេះវាធ្ងន់ពេក ហើយ។ វាក៏កំពុងឈានជាបណ្តើរៗហើយ ហើយយើងក៏កំពុង ស្វែងរកបាត់ដៃទី៣ ជានរណា? ឥឡូវយើងរកឃើញបាត់ដៃទី៣ ហើយ»។ សម្តេចតេជោបានសង្កត់ធ្ងន់ថា នេះជារឿងក្បត់ជាតិ ដែល មានចែងក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវតម្រូវឲ្យចាប់ខ្លួន។ សម្តេច តេជោបានព្រមានថា មិនត្រូវឲ្យបរទេសណាមួយកំណត់ចូលកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជាឡើយ ជាពិសេសអ្នកបាត់ដៃទី៣។ សម្តេច តេជោបានហៅអ្នកបាត់ដៃទី៣ ជាអ្នកដែលធ្លាប់ប្រើ លន់ នល់ ឲ្យ ធ្វើរដ្ឋប្បហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។

✧ ព្រឹកថ្ងៃទី៤ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្តែងដាក់ឲ្យប្រើប្រាស់វិហារអឺស្លាម ជើមៀក នៅសង្កាត់សំបូរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម ។ ពីទីនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “សូមផ្តាំផ្ញើទៅ អ្នកដែលបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារនូវជន(ក៏មសុខា)

នេះ វាគ្រាន់តែជាការការពារអាយ័ងរបស់ខ្លួនឲ្យរួចផុតពីការចោទ ប្រកាន់តែប៉ុណ្ណោះ។ សូមគោរពអធិបតេយ្យភាពរបស់កម្ពុជា។ មិន ត្រូវប្រើប្រាស់វិធីផ្តល់រំលែកតាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ ទេ” ។

សម្តេចតេជោមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាធ្លាប់រងគ្រោះ ឈឺចាប់ដោយសារសង្គ្រាមនេះគឺរងទុក្ខវេទនាខ្លាំងណាស់។ ហេតុ ដូច្នេះហើយបានជាយើងត្រូវមើលឲ្យឃើញពីចំណុចទាំងអស់នេះ ដើម្បីឈានទៅមុខ ។ តម្រូវការមុនគេរបស់យើងគឺត្រូវរក្សាឲ្យបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយមិនអាចឲ្យបរទេសមកប្រើ ប្រាស់ជនជាតិខ្មែរសម្លាប់ខ្មែរតទៅទៀតទេ ។ បរទេសទាំងឡាយ ត្រូវមើលឲ្យឃើញ ត្រូវស្រាវជ្រាវឲ្យច្បាស់ ។ យើងក៏ចង់ស្គាល់មុខ អ្នកដែលបានផ្តល់នូវមេរៀន ហើយមកអនុវត្តយុទ្ធសាស្ត្របំផ្លាញ ជាតិរបស់យើង។ ការស្លាប់មនុស្សនៅឆ្នាំ២០១៣ និងដើមឆ្នាំ ២០១៤ ហើយភាពចលាចល និងអស្ថិរភាពសង្គមដែលកើតមាន កន្លងទៅគឺជាផែនការរៀបចំទុកជាមុន និងកើតចេញពីការដឹកនាំ របស់ពួកបរទេសដែលចង់បំផ្លាញប្រទេសកម្ពុជា ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានធ្វើសារទៅជនបរទេស ដែលបានប្រើប្រាស់ លោក កឹម សុខា ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ។ រាជរដ្ឋាភិបាល នឹងធ្វើការស្រាវជ្រាវតាមផ្លូវតុលាការ ដើម្បីឲ្យបានដឹងថាអ្នកណា ខ្លះបានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលកន្លងទៅ? ជនបរទេស ណាខ្លះ? ព្រោះមានទាំងអាមេរិក និងកាណាដា ។

គួររំលឹកថា បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា, ក្រសួង ការបរទេសអាមេរិក និង សហគមន៍អឺរ៉ុបកាលពីថ្ងៃទី៣ ខែកញ្ញា បាន ចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយបង្ហាញពីក្តីព្រួយបារម្ភ ។ ដោយឡែកសមត្ថកិច្ចកម្ពុជាបានអះអាងថា ការឈានដល់ការ ចាប់ខ្លួនលោក កឹម សុខា នេះ គឺធ្វើឡើងក្រោយពេលដែលមានការ ផ្សព្វផ្សាយដៃអូឃ្លីបមួយផ្សាយកាលពីថ្ងៃទី ៩ ធ្នូ ឆ្នាំ២០១៣ របស់

បណ្តាញ CBN ឬ (Cambodian Broadcasting Network) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលីនិងកសាងផ្សេងៗទៀត ដែលបានបង្ហាញពីផែនការសម្ងាត់នៃការប្រយោជន៍រវាងប្រធានគណបក្សសង្គ្រោះជាតិ និងបក្សពួកជាមួយបរទេសដើម្បីផ្តល់លំដាប់ជាតិបាលស្របច្បាប់។ នៅក្នុងឃ្លីបវីដេអូ លោក កឹម សុខា បាននិយាយយ៉ាងច្បាស់ៗថា លោកត្រូវបានសហរដ្ឋអាមេរិកហៅឲ្យទៅរៀនយុទ្ធសាស្ត្រនេះមួយឆ្នាំម្តងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ...។ គេចាច់ផ្តល់លំដាប់ជាតិបាលត្រូវចាប់ផ្តើមពីក្រោមទៅមុន ហើយគេបានឲ្យយកគំរូតាមប្រទេស យូហ្គោស្លាវី ក្នុងការផ្តល់លំដាប់លោកមីឡូស្វីច...។ លោកបន្តថាការធ្វើរបស់លោកនេះគឺមិនមែនធ្វើដោយចិត្តឯងនោះទេ គឺអាមេរិកជាអ្នកជួយ និងមានអ្នកជំនាញសាស្ត្រាចារ្យមកពីអាមេរិក និងកាណាដា ជាអ្នកផ្តល់យុទ្ធសាស្ត្រទៀត។ បើលោកធ្វើប៉ុណ្ណឹងហើយនៅតែមិនជោគជ័យទៀត...មានតែបន្ត ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោងសួនៗ និង ៣៥នាទីរំលងអត្រាត្រឡប់ចូលថ្ងៃទី៣ ខែកញ្ញា នៅឯគេហដ្ឋាន នាទីក្រុងភ្នំពេញ។ បន្ទាប់មកតុលាការបានបន្តនីតិវិធីរបស់ខ្លួន ។ អយ្យការបានសម្រេចចោទប្រកាន់លោក កឹម សុខា ក្នុងបទល្មើសជាក់ស្តែងពីបទ សន្និដ្ឋានជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ បទចោទប្រកាន់នេះជាទោសក្បត់ជាតិ។ បន្ទាប់មកនៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភាបានអនុម័តដោយសំឡេងឯកច្ឆន្ទឲ្យក្រសួង មានសមត្ថកិច្ចបន្តនីតិវិធីចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួនលោក កឹម សុខា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិ។

✱ ព្រឹកថ្ងៃទី៦ ខែកញ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មករិនី និយោជិតចំនួន ១០.៤៦១ នាក់ ដែលមានសហគ្រាសចំនួន ២៨ នៅក្នុងតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពេលនោះសម្តេចតេជោមានប្រសាសន៍ថា “មុននេះខ្ញុំមានការស្នាក់នៅ តើខ្ញុំសម្រេចចាកចេញនៅពេលណា តែបន្ទាប់ពីឃើញព្រឹត្តិការណ៍គួរឲ្យឈឺចាប់ នៃអំពើក្បត់ជាតិរបស់ជនជាតិខ្មែរខ្លះដែលត្រូវបានចាប់ខ្លួនរួចមកហើយ និងអាចមានខ្លះទៀតខ្ញុំសម្រេចបន្តការងាររបស់ខ្ញុំមិនតិចជាង ១០ ឆ្នាំទៀតទេ”។ សម្តេចតេជោបញ្ជាក់ថា សម្តេចមានលទ្ធភាពដើម្បីនឹងចូលនិវត្តន៍នៅក្នុងអាណត្តិទី៨ ។ ក៏ប៉ុន្តែប្រសិនបើប្រជាជនកម្ពុជានៅតែបន្តគាំទ្រសម្តេចនៅអាណត្តិទី៨ ទៀតនោះ សម្តេចនឹងគិតឡើងវិញ ។ សម្តេចនៅតែអាចបន្តទៀត ព្រោះពេលនោះអាយុទើបតែ ៧៥ ឆ្នាំទេ ។ សម្តេចតេជោដាក់ជាសំណួរថា ចំណែកអ្នកខ្លះ អាយុដល់៨០ ឆ្នាំ ហើយនៅចង់ធ្វើ? ចុះហេតុអ្វីសម្តេចធ្វើមិនបាន?

សម្តេចតេជោបានបន្តថា សម្តេចបានធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជិត៣៣ ឆ្នាំ។ បើរួមទាំងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រីទៀតនោះ គឺមានរយៈពេលជិត ៣៩ឆ្នាំ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជា គឺជាចំណែកដោយផ្ទាល់របស់សម្តេច ក្នុងការធ្វើឲ្យប្រទេសកម្ពុជាចេញពីគំនរនេះផងមកជាប្រទេសរីកចម្រើនមានការអភិវឌ្ឍ។ សម្តេចបានធ្វើឲ្យប្រទេសដែលញ៉ាំងដោយសារសង្គ្រាម មកជាប្រទេសមានសុខសន្តិភាពពេញលេញ និងមាន

ស្ថិរភាពនយោបាយ ។

✱ ព្រឹកថ្ងៃទី១១ ខែកញ្ញា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យសុខាភិបាលចំនួន ៣.៩៨៦ នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ក្នុងពេលនោះសម្តេចតេជោមានប្រសាសន៍ថា “អំពើក្បត់ជាតិមិនត្រូវអត់ឱនទេ ។ សភាបើកកិច្ចប្រជុំថ្ងៃនេះ(១១កញ្ញា)។ បើអំពើក្បត់ជាតិនេះត្រូវបានសមគំនិតដោយក្របខណ្ឌបក្សទាំងមូល បក្សនេះត្រូវទទួលរងនូវការដាក់ពិន័យទៅតាមច្បាប់ដែលត្រូវរំលាយគណបក្សចោលតែម្តង” ។

សម្តេចតេជោបន្តថា មិនអនុញ្ញាតឲ្យអំពើក្បត់ជាតិណាមួយកើតមានដូចឆ្នាំ ១៩៧០ ទៀតទេ ។ វាជាកំហុសណាខ្លាំងណាស់ដែលយើងរកឃើញអំពើក្បត់ជាតិ និងចាប់ជនក្បត់ជាតិ។ ជាមួយនេះសម្តេចក៏បានព្រមានផងដែរថា ប្រសិនបើគណបក្សប្រឆាំងនៅតែបន្តការពារ និងរារាំងបានន័យថា គណបក្សមួយនេះក្បត់ជាតិរួចទៅហើយ។ ដូចនេះគ្មានពេលវេលាសម្រាប់ទុកឲ្យគណបក្សនេះស្ថិតនៅក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទៀតនោះទេ ។ សម្តេចតេជោបន្តថា នៅកម្ពុជាមានគណបក្សនយោបាយច្រើនណាស់ បើអត់បក្សមួយនេះក៏នៅមានគណបក្សច្រើនទៀត ។

សម្តេចតេជោបានចាត់ទុកអំពើក្បត់ជាតិដែល កឹម សុខា បានប្រព្រឹត្តិមានលក្ខណៈជាប្រព័ន្ធហើយសង្ឃឹមថា សំណុំរឿងនេះនឹងដំណើរការទៅតាមនីតិវិធីច្បាប់។ សម្តេចតេជោបញ្ជាក់ច្បាស់ថាប្រជាធិបតេយ្យគ្មាននីតិវិធី គឺជាអនាធិបតេយ្យ ដែលនាំទៅដល់ការបង្ហូរឈាម ។

✱ ព្រឹកថ្ងៃទី១៥ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានបន្តចុះជួបជាមួយកម្មករ កម្មករិនី ចំនួនជាងមួយម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ក្នុងភូមិដំណាក់ធំ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្តេចតេជោបានមានប្រសាសន៍ទាក់ទងនឹងការដាក់ទណ្ឌកម្មទិដ្ឋាការរបស់អាមេរិក មកលើកម្ពុជាហើយជាការឆ្លើយតបទៅអាមេរិកវិញ កម្ពុជាសម្រេចផ្អាកកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា។ ទន្ទឹមនោះ សម្តេចតេជោក៏បានដាក់ជាសំណួរទៅកាន់ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។

សម្តេចតេជោបញ្ជាក់ថា “ ឯកឧត្តម ហ្វីសហេតុពេកហើយ។ ជនជាតិកម្ពុជាចាំឲ្យច្បាស់ ។ ខ្មែរយើងដែលទៅរស់នៅអាមេរិកពេលមានទោសជាប់គុកនៅអាមេរិក គេមិនឲ្យរស់នៅប្រទេសគេទៀតទេ ។ មានកិច្ចព្រមព្រៀងមួយ ដែលគាបសង្កត់យើងតាំងពីចុះកិច្ចព្រមព្រៀងចាប់ផ្តើមមកម្ល៉េះ ។ បើយើងមិនចុះហត្ថលេខាគេនឹងបន្តិចទិដ្ឋាការ(វីសា,VISA)ចំពោះយើង ។ យើងបានចុះហត្ថលេខាហើយអនុវត្តជាបន្តបន្ទាប់រហូតមានមនុស្សចំនួន ៥៦៦ នាក់ត្រូវបានបញ្ជូនពីអាមេរិក មកកម្ពុជា ។ ក្នុងចំណោមនោះមានបួននាក់ធ្វើអត្តឃាត”។ សម្តេចតេជោបន្ថែមថា ក្លាយៗបងប្អូនប្រជាជនកម្ពុជាចាំឲ្យច្បាស់ វាជាសោកនាដកម្មលើសោកនាដកម្ម ។ យើងមិនបានបញ្ឈប់ដោយឯកតោភាគីទេ តែយើងបានស្នើសុំឲ្យមានការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ ដោយយោងទៅលើសិទ្ធិមនុស្ស និងអំពើមនុស្សធម៌ ។ ប៉ុន្តែបែរជាជារដ្ឋាភិបាលអាមេរិកប្រាប់មកយើងថា មិនត្រូវបានផ្តល់ទិដ្ឋាការសម្រាប់មន្ត្រីការទូត

របស់កម្ពុជាតទៅទៀតទេ។ អញ្ជឹងជាស្វ័យប្រវត្តិអាមេរិកបានលុបចោលកិច្ចព្រមព្រៀងនេះ ជាឯកភាពគឺហើយ ។

ជាការឆ្លើយតប សម្តេចតេជោបានប្រាប់ទៅអាមេរិកវិញថា កិច្ចសហប្រតិបត្តិការស្វែងរកអង្គធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា ជាង៩០ នាក់រកឃើញជាង ៤០ នាក់ត្រូវផ្អាកដែរ ។ យើងមិនលុបចោលទេ តែសុំផ្អាកជាបណ្តោះអាសន្ន។ បើអាមេរិកមិនផ្តល់ទិដ្ឋាការដល់មន្ត្រីការបរទេសកម្ពុជាយើងក៏ផ្អាកការស្វែងរកអង្គធាតុទាហានអាមេរិកដែរ ។ បើការចរចាជាកញ្ចប់ ។ នេះហើយថាប្រទេសឯករាជ្យនិងអធិបតេយ្យ ។ ដូចនេះសូមឪពុកម្តាយឬសាច់ញាតិទាហានអាមេរិកកុំបន្ទោសរដ្ឋាភិបាលកម្ពុជា។ បើចង់បន្ទោសគួរបន្ទោសឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា និងរដ្ឋាភិបាលអាមេរិក ។ សម្តេចតេជោបានលើកថាឯកអគ្គរដ្ឋទូតអាមេរិកកុំតាំងខ្លួនធ្វើជាឪម៉ែរបស់កម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឲ្យជនជាតិកម្ពុជាឲ្យងើបឈរឡើងដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់ខ្លួន។ សម្តេចបញ្ជាក់ថា សម្តេចមិនចង់ឲ្យមានព្រឹត្តិការណ៍ឆ្នាំ ១៩៦៥ - ១៩៦៦ កើតឡើងវិញនោះទេ ទាក់ទិននឹងបាតុកម្មប្រឆាំងស្ថានទូតអាមេរិក ។ **ប៉ុន្តែស្មារតីជាតិនិយមរបស់ជនជាតិខ្មែរខ្ពស់ណាស់មិនអាចទទួលការប្រមាថពីអ្នកណាទាំងអស់។ ប្រទេសរបស់យើងជាប្រទេសដែលមានឯករាជ្យ សេរីភាព និងប្រជាធិបតេយ្យ មិនអាចឲ្យអ្នកឯងបំផ្លាញតាមចិត្តតាមរយៈការចាត់តាំងមនុស្ស ដែលជាជនក្បត់ជាតិនៅក្នុងផ្ទៃប្រទេសនោះទេ ហើយជនក្បត់ជាតិមិនអាចលើកលែងទោសបានទេ ត្រូវអនុវត្តទៅតាមច្បាប់ ។**

ក្នុងព្រឹត្តិការណ៍នោះដែរ សម្តេចតេជោក៏បានទាមទារឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ធ្វើការបកស្រាយឲ្យបានច្បាស់នូវបញ្ហាមួយចំនួន ក្នុងនោះការលើកឡើងរបស់ទូតអាមេរិកថា ការចោទប្រកាន់របស់កម្ពុជាគ្មានភស្តុតាង គ្មានមូលដ្ឋានត្រឹមត្រូវពាក់ព័ន្ធអំពើក្បត់ជាតិរបស់ កឹម សុខា និងបញ្ហាដែលទូតអាមេរិកប្រកាសអំពីអសន្តិសុខនៅកម្ពុជាឲ្យពលរដ្ឋអាមេរិកប្រយ័ត្នខ្លួន ។

សម្តេចតេជោបានលើកឡើងពាក់ព័ន្ធ និងអំពើក្បត់ជាតិរបស់កឹម សុខា គឺកម្ពុជាមិនបានចោទអាមេរិកទេ ។ គឺ កឹម សុខា ទេដែលចោទអាមេរិកថា ដែលបានណែនាំអំពើឆ្លើយលំប្អូរ ផ្លាស់ប្តូរទៅតាមរបៀបយូហ្គោស្លាវី និង ស៊ែបប៊ី ហើយបញ្ជូនសាស្ត្រាចារ្យមកអនុវត្តនៅកម្ពុជាទៀត ។ សម្តេចតេជោបញ្ជាក់ថា “ឯកឧត្តម (ទូតអាមេរិក) បានប្រកាសថាការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកគ្មានភស្តុតាង គ្មានមូលដ្ឋានត្រឹមត្រូវ។ ខ្ញុំចង់សួរឯកឧត្តមឲ្យឆ្លើយបំភ្លឺតើសម្តី កឹម សុខា ត្រឹមត្រូវឬអត់ ? ព្រោះយើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ ប៉ុន្តែ កឹម សុខា ទេជាអ្នកចោទអាមេរិក ដែលបានណែនាំអំពើឆ្លើយលំប្អូរ ផ្លាស់ប្តូរ ទៅតាមរបៀបយូហ្គោស្លាវី និង ស៊ែបប៊ី ហើយបញ្ជូនសាស្ត្រាចារ្យមកអនុវត្តនៅកម្ពុជា ។ តើមែនឬមិនមែន ? តើអាមេរិកចោទ កឹម សុខា ឬ កឹម សុខា ចោទអាមេរិកសូមទូតអាមេរិកចេញមកបកស្រាយលើរឿងនេះឲ្យបានច្បាស់ ។ សម្តី កឹម សុខា ជាសម្តីពិត ឬមិនពិត ? បើអីចឹងរដ្ឋាភិបាលអាមេរិកតាំងពីជំនាន់ ហ្វីស, គ្លីនតុន, ដាបប៊ែល-

យូហ្វីស, អូប៉ាម៉ា និងដូណាល់ត្រាំ គឺប្រាប្រដានាធិបតីត្រូវចេញមកបកស្រាយ តើបានណែនាំ កឹម សុខា ឲ្យធ្វើបែបនេះទេ ?

ទន្ទឹមនឹងការបកស្រាយនេះ សម្តេចតេជោក៏បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ សូមមេត្តា**ក្រោកឈរឡើងប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិ របស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស។** អតីតកាលដ៏ឈឺចាប់ដោយសារការឈ្លានពានរបស់ពួកចក្រពត្តិអាមេរិក។ យើងមិនទាន់ភ្លេចទេគ្រាប់បែកគ្រាប់មិនទាន់ផ្ទុះនៅច្រើនណាស់លើទឹកដីរបស់យើង ។

ទាក់ទងនឹងការប្រកាសរបស់ស្ថានទូត ដែលប្រាប់ឲ្យពលរដ្ឋអាមេរិកកាំងប្រុងប្រយ័ត្ន ចំពោះបញ្ហាសន្តិសុខនៅស្រុកខ្មែរ នោះសម្តេចតេជោចង់ដឹងពីហេតុផលនៅពីក្រោយការប្រកាសនោះ ។ តើស្ថានទូតអាមេរិកមានព័ត៌មានពីគម្រោងភេរវកម្មនៅកម្ពុជា ឬអាមេរិកមានបំណងបាញ់មីស៊ីលមកលើកម្ពុជា ឬថាការប្រកាសនោះមានបំណងចង់បំភិតបំភ័យប្រជាជនកម្ពុជា ? ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ឯកឧត្តមបានប្រាប់ឲ្យប្រជាពលរដ្ឋអាមេរិកប្រុងប្រយ័ត្នចំពោះសន្តិសុខ។ ខ្ញុំចង់សួរឯកឧត្តម តើឯកឧត្តមមានភស្តុតាង ឬព័ត៌មានអំពីការរើភេរវកម្មនៅកម្ពុជាឬ ? ប្រសិនមានហេតុអ្វីឯកឧត្តមមិនចែករំលែកដល់កម្ពុជា ក្នុងឋានៈជាដៃគូសហប្រតិបត្តិការប្រឆាំងភេរវកម្ម ឬឯកឧត្តមត្រៀមបំរុង ដើម្បីបាញ់មីស៊ីលចូលកម្ពុជាសូមឯកឧត្តមឆ្លើយតប ? ឬឯកឧត្តមកំពុងបំភ័យប្រជាជនកម្ពុជា ដែលកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ជនជាតិខ្មែររបស់យើងត្រូវជឿលើខ្លួនឯង ។ យើងមានសមត្ថភាពប្រឆាំងភេរវកម្ម។ ប៉ុន្តែយើងចង់ឲ្យឯកអគ្គរដ្ឋទូតអាមេរិកបំភ្លឺចំពោះយើង” ។

***** ព្រឹកថ្ងៃទី២៥ ខែកញ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទទ្វារទឹក ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។ នៅទីនោះសម្តេចតេជោបញ្ជាក់ថា សូមឲ្យអ្នកវិភាគទាំងឡាយសិក្សាអំពីច្បាប់រដ្ឋធម្មនុញ្ញឲ្យបានច្បាស់លាស់បន្តិច។ មានអ្នកខ្លះសូមឱ្យតែខ្ញុំប្រតិបត្តិកម្មជាមួយទូតបរទេសមួយ ដែលមើលងាយកម្ពុជា ក៏គេស្នើថា យើងមិនទាន់ប្រជុំសភាផង បែរជានិយាយមុនសុំសភា ។

សម្តេចតេជោបានពន្យល់ថា ការបកស្រាយតបតជាមួយទូតបរទេសណាមួយវាជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសគឺគ្រប់គ្រាន់ហើយ ។ ដូចករណីគេឈ្លានពានកម្ពុជាគឺត្រូវវីគ្នាសិនអត់មានប្រជុំសភានោះទេ ។ ដូចនេះត្រូវស្គាល់សភាឲ្យបានច្បាស់ និងក៏ត្រូវស្គាល់មុខនាយករដ្ឋមន្ត្រីឲ្យបានច្បាស់ផងដែរ ។ នាយករដ្ឋមន្ត្រីមានតួនាទីទទួលខុសត្រូវ ដឹកនាំនយោបាយក្រៅប្រទេស និងក្នុងប្រទេស ។ អ្វីខ្លះដែលត្រូវស្នើទៅសភាសុំស្តាប់នូវពិរដ្ឋសភា ។

នៅក្នុងឱកាសនោះ សម្តេចតេជោក៏បានបញ្ជាក់ជាថ្មីទៀតថា សម្តេចនឹងបន្តឈរឈ្មោះជានាយករដ្ឋមន្ត្រីពីរអាណត្តិទៀតយ៉ាងតិច ដើម្បីរួមចំណែកបន្តអភិវឌ្ឍន៍ប្រទេស និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបន្តទៀត ។ សម្តេចក៏សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត ។

សម័យប្រជុំវិសាមញ្ញនៃរដ្ឋសភាបានអនុម័ត សម្រេចឱ្យតុលាការបន្ត នីតិវិធីសំណុំរឿងរបស់ កឹម សុខា ពីបទសន្និដ្ឋានជាមួយបរទេស



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដឹកនាំ សម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋសភា បានបើកកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកដៃអនុម័ត ៦៧សម្លេង លើ ៦៧សម្លេង លើករណី កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដើម្បីបើកផ្លូវឱ្យក្រសួងមានសមត្ថកិច្ច ធ្វើការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួននៅក្នុងសំណុំរឿងរបស់ កឹម សុខា ពីបទសន្និដ្ឋានជាមួយបរទេស។

សម្តេចហ៊ុន សែន បានថ្លែងថា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាបានចែងថា ក្រុមលើសពីពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណា ដែលត្រូវឱ្យមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ យោងតាមប្រការ ៤៦ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ការអនុម័តទាំងឡាយ ដែលត្រូវយកតាមមតិភាគច្រើន ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញក្រៅពីមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ត្រូវទុកជាបានការ វាលែងតែមានការកំណត់ក្នុងច្បាប់ដោយឡែក។ យោងមាត្រា ៨០ វាក្យខណ្ឌទី៥ នៃរដ្ឋធម្មនុញ្ញ និង នៃមាត្រា ១៣ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រដែលចែងថា ក្នុងករណីទាំងអស់ខាងលើនេះ ការចោទប្រកាន់ ការឃុំខ្លួន តំណាងរាស្ត្រណាមួយត្រូវផ្អាកប្រសិនបើរដ្ឋសភាបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើន ៣ភាគ៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

យោងមាត្រា ១២ នៃច្បាប់ស្តីពី លក្ខន្តិកៈ តំណាងរាស្ត្រចែងថា ក្នុងករណីតំណាងរាស្ត្រ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមាន សមត្ថកិច្ចអាចចោទ ប្រកាន់ចាប់ខ្លួន ឃាត់ ខ្លួន ឬឃុំខ្លួនបានហើយ ត្រូវធ្វើសេចក្តី រាយការណ៍មករដ្ឋសភា ឬមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។

គួរបញ្ជាក់ថា នៅវេលាម៉ោង ០០:៣៥ នាទីយប់រំលងអត្រាត្រថៃទី២ ចូលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ មន្ត្រីនគរបាលយុត្តិធម៌បានចាប់ខ្លួន កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិក្នុងបទល្មើសជាក់ស្តែងដោយអនុលោម តាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការចាប់ខ្លួន កឹម សុខា បានធ្វើឡើងបន្ទាប់ពីវីដេអូឃ្លីបបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodian Broadcasting Network) ដែលមាន ទីតាំងនៅប្រទេសអូស្ត្រាលី បានបង្ហាញ រូបភាព កឹម សុខា នៅក្នុងកិច្ចប្រជុំមួយដោយបាននិយាយអស់ដោយខ្លួនឯង អំពីផែនការយុបយិតគ្នាជាមួយអាមេរិក រៀបចំផែនការ សម្ងាត់ដើម្បីផ្តល់រំលឹកជំនាញកម្ពុជាស្របច្បាប់ដែលកើតចេញពីបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ និងមានការទទួលស្គាល់ជាអន្តរជាតិ។ ទង្វើរបស់កឹម សុខានិងបក្ខពួកគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរ និងមិនអាចអត់អោនឲ្យបានឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ និងមហន្តរាយធំធេងមិនអាចប៉ាន់ប្រមាណបានឡើយ ប្រសិនបើសមត្ថកិច្ចមិន បង្ក្រាបបានទាន់ពេលវេលា។ អំពើក្បត់ជាតិរបស់ កឹម សុខា នឹង ត្រូវទទួលការផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្និដ្ឋាន ជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិនិងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋគន្លឹះទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ៤៤៣នេះបានចែងច្បាស់ ថា៖ “បទសន្និដ្ឋានជាមួយបរទេស គឺជាអំពើត្រូវរំខានដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរវាងប្រទេសអំពើឈ្លានពាន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទសន្និដ្ឋានជាមួយបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ (ដប់ប្រាំ) ទៅ៣០ (សាមសិប) ឆ្នាំ”។ បច្ចុប្បន្ននេះ កឹម សុខា កំពុងត្រូវបានស្ថិត ក្រោមការឃាត់ខ្លួន និងការចាត់ការតាមនីតិវិធីដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័ន តុលាការ ។

សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកឧត្តមអនុប្រធានសភា ប្រឹក្សានយោបាយប្រជាជនចូលជួបសម្តែងការគួរសម



សម្តេចប្រមុខរដ្ឋស្តីទី សាម ឆន្ទៈ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យឯកឧត្តម វ៉ាន់ ជាន់ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចូលជួបសម្តែងការគួរសម

នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ៨: ០០ នាទីព្រឹក នៅមានព្រឹទ្ធសភា សម្តេចប្រមុខរដ្ឋស្តីទី សាម ឆន្ទៈ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម វ៉ាន់ ជាន់ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចូលជួបសម្តែងការគួរសមក្នុងឱកាស ដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅ ចំពោះឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ។ តាមរយៈដំណើរទស្សនកិច្ចនាពេលនេះ គឺពិតជាបានរួមចំណែកដ៏ធំធេង ក្នុងការបន្តពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ។

ឯកឧត្តម វ៉ាន់ ជាន់ បានថ្លែងជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីតំណាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ ឯកឧត្តម បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិនតែងតែ ចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាមិត្តល្អ ដៃគូល្អ ហើយតាមរយៈដំណើរទស្សនកិច្ចនាពេលនេះសភានៃប្រទេសទាំងពីរ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការគ្នា ដ៏ល្អប្រសើរលើវិស័យសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកការរីកចម្រើន និងឧបសគ្គរបស់ព្រះរាជាណាចក្រកម្ពុជា គឺជាការរីកចម្រើន និងជាឧបសគ្គរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ ។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តពិសេសដែលផ្តល់ភាពអនុគ្រោះសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។ ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រជាជន និងប្រទេសចិន ជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ ។ សម្តេចបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំព្រះរាជសុខភាព ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ។ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះសភាប្រឹក្សានយោបាយ ប្រជាជនចិន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ជំនួយទាំងនោះបានរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងស្ថាប័ន និងលើកកម្ពស់សមត្ថភាពការងារមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ ព្រឹទ្ធសភាកម្ពុជាបានប្រើប្រាស់ជំនួយទាំងអស់នោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់ចិន ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជិន ពីង ដែលបង្កើតឡើងនូវគោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (AIIB) ។ ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន អាស៊ានបូកបី តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ឡាននាង ។ រាជរដ្ឋាភិបាលកម្ពុជានឹងបានទទួលផលប្រយោជន៍ដ៏ធំធេងសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ សម្តេច ប្រមុខរដ្ឋស្តីទី បានជម្រាបជូនអំពីសភាពការណ៍នៅកម្ពុជាដែលបាន និងកំពុងបោះជំហានយ៉ាងរឹងមាំលើមាត់សន្តិភាពប្រជាធិបតេយ្យ និងការអភិវឌ្ឍ ។

ឯកឧត្តម វ៉ាន់ ជាន់ បានឯកភាពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរដ្ឋស្តីទី ព្រមទាំងបានគោរពអញ្ជើញសម្តេចប្រមុខរដ្ឋស្តីទី សាម ឆន្ទៈ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងពេលវេលាសមស្របណាមួយ ។

សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនសាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវវឌ្ឍនភាពកាន់តែធំៗ និងថ្មីៗថែមទៀត ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។

ក្រសួងមហាផ្ទៃជាត្រូវអនុវត្តអនុក្រឹត្យនិងលិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ



សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាអគ្គនាយកក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត អនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព**សម្តេចក្រឡាហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី និងជាអគ្គនាយកក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះ**សម្តេចក្រឡាហោម ស ខេង** បានមានប្រសាសន៍ថា ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្របខណ្ឌគតិយុត្តិ និងឯកសារបច្ចេកទេសដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យនៃគោលនយោបាយផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ ។ ជាពិសេសកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួមគឺការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាពតម្លាភាពគណនេយ្យភាព និងសមធម៌សង្គម។

សម្តេចក្រឡាហោមបានបន្តថា មានការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលចំនួនប្រមាណជា ២០០ប្រភេទសេវា ពីក្រសួងស្ថាប័នចំនួន១០។ រហូតមកដល់ឆ្នាំ២០១៧ ការិយាល័យទាំងពីរនេះ ត្រូវបានបង្កើតឡើងនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បានចំនួន៤៦ នៃរាជធានី ខេត្តទាំង២៥ ដែលក្នុងនោះ រួមមាន

នៅរដ្ឋបាលក្រុងចំនួន២៦ រដ្ឋបាលស្រុកចំនួន៨ និងរដ្ឋបាលខណ្ឌចំនួន១២ ។ ផ្អែកលើលទ្ធផលនៃការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនានារបស់ការិយាល័យប្រជាពលរដ្ឋ ដែលបានបង្កើតឡើងនៅតាមក្រុង ស្រុក ខណ្ឌគោលដៅទាំងនេះនាពេលកន្លងមកបានបង្ហាញឱ្យឃើញលទ្ធផលជាវិជ្ជមានគួរជាទីមោទនៈដោយការិយាល័យទាំងពីរនេះបាន និងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋយ៉ាងសកម្ម ស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ដោយបានបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋដែលមកទទួលសេវា និងបានផ្តល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា ព្រមទាំងបានប្រមូលចំណូលចូលថវិកាជាតិពីការផ្តល់សេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការបង្កើតអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត គឺដើម្បីប្រមូលផ្តុំការផ្តល់សេវានានា ដែលរួមមានទាំងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា មកដាក់នៅកន្លែងតែមួយ ។ ការិយាល័យច្រកចេញចូលតែមួយ ដែលបាននិងកំពុងអនុវត្តនៅរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌទាំង៤៦ និងត្រូវពង្រីកទៅដល់រដ្ឋបាលស្រុក ក្រុង ខណ្ឌ ដទៃទៀត ដែលមានលក្ខណៈសម្បត្តិសមស្រប ដើម្បីផ្តល់សេវានានាដែលទទួលបានការធ្វើប្រតិភូកម្មពីក្រសួងស្ថាប័ននានាឱ្យកាន់តែល្អប្រសើរ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត **ខួន ឆ្មារឹទ** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជា អធិបតីកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន

កម្ពុជា ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់អស់លោក ជាប្រធានគណបក្ស ស្រុក-ក្រុងទាំង៨ និងឯកឧត្តម លោកជំទាវ អស់លោកជាប្រធានក្រុមការងារចុះជួយស្រុក-ក្រុងទាំង៨ របស់ខេត្តកំពង់ធំ ។

របៀបវារៈសំខាន់គឺ ៖ ការងារធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងស្បៀងភ្នំក្រុមបក្ស តាមសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១៧ និងដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ តាមផែនការរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ខេត្ត កំពង់ធំ ។

ថ្ងៃទី ១៧ កញ្ញា សម្តេចពិជ័យសេនា **ខៀវ ជាតិ** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញចូលរួមអបអរសាទរពិធីជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស (A) ខេត្តសៀមរាប ។ នៅពេលនោះ សម្តេចពិជ័យសេនាបានលើកទឹកចិត្តថា ក្មួយៗ ដែលពុំបានលទ្ធផលនិទ្ទេស A លើកនេះកុំទាន់អស់សង្ឃឹម អនាគតយើងនៅវែងឆ្ងាយនៅមានឱកាស ទទួលបាននូវភាពជោគជ័យក្នុងជីវិត ។



ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្ត្រី **ម៉ែន សំអន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំគណៈប្រតិភូអធិការកិច្ច អញ្ជើញជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ ឯកឧត្តម ចាវ ហុងជូ (Zhao Hong-zhu) លេខាធិការរង គណៈកម្មាធិការមជ្ឈឹមអធិការកិច្ចវិន័យ នៃគណបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង ប្រទេសចិន ។ មានប្រសាសន៍នាឱកាសនោះលោកជំទាវ បានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងប្រទេសទាំងពីរ

តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ន ហើយលោកជំទាវសង្ឃឹមថា ប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។ បន្ទាប់មកប្រតិភូទាំងពីរក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកលើវិស័យអធិការកិច្ច និងទទួលបានអាហាររួមគ្នា ស្ថិតក្នុងបរិយាកាសដ៏រីករាយរាក់ទាក់ និងស្និទ្ធស្នាលជាទីបំផុត។

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **កែ គឹមយ៉ាន** សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួបសមាជិក សមាជិកា សរុបចំនួន ៤៦០នាក់ ក្នុងពិធីរាប់បាត្រ ដារឆ្លងកាន់បិណ្ឌវេនទី៩ នៅក្នុងវត្តសុភណ្ឌរ៉ាម ឃុំសំរោងចំនួន ២០០នាក់ និងពិធី សំណេះសំណាលជាមួយសមាជិក-សមាជិកាសាខាបក្សភូមិចំនួនសរុប២៦០នាក់មកពី ២៩សាខាបក្សភូមិ នៅឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែកុម្ភៈ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា គ.ស ២០១៧ ឯកឧត្តម **អ៊ឹម ឈុនលីម** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ អមដោយមន្ត្រីខុទ្ទកាល័យ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុកនិងមន្ត្រីរាជការនៃមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេសទី៥ នៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបាននាំយកចង្កាន់ និងបច្ច័យសម្រាប់កសាងវត្ត និងប្រគេនព្រះសង្ឃ១៧អង្គ ព្រមទាំងទេយ្យទានរួមមាន សាដក (១៧ប្រអប់) អង្ករផ្កាម្លិះ (៥បាវស្មើនឹង១៦០គ.ក្រ) ត្រីខកំប៉ុង (២កេសធំស្មើនឹង១០០កំប៉ុង) មីយើង (២កេសធំស្មើនឹង១២កេសតូច) ទឹកក្រូច (៨កេស) និងទឹកបរិសុទ្ធវិវាស (៥កេស) សរុបជាថវិកាចំនួន ៤ ៨៦៥ ៨០០រៀល ដើម្បីឧទ្ទិសមគ្គុទ្ទិស កុសលផល បុណ្យជូនដល់វិញ្ញាណក្ខន្ធដ៏ដូនជីតា មាតាបិតា និងញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកហើយ។

ក្នុងខែកញ្ញា នេះ ឯកឧត្តម **ទេព ខន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទៅពិនិត្យមើលការសាងសង់សមិទ្ធផលក្នុងវត្ត និងប្រគេនបច្ច័យសម្រាប់កសាងវត្ត ក្នុងនោះរួមមាន៖ - វត្តបឹងអំបិល, វត្តភ្នំយ៉ាត និងវត្តមង្គលសួរស្តីត្រែង នៃខេត្តប៉ៃលិន បច្ច័យកសាង វត្តទាំង៣ សរុបថវិកា ៣,៤០០ ដុល្លារ ប្រគេនព្រះសង្ឃ និងឧបត្ថម្ភ តាជី យាយជី ប្រជាពលរដ្ឋ និងកងកម្លាំង សរុបចំនួន ២,៩២០,០០០ រៀល ។ បច្ច័យកសាងព្រះវិហារ នៅវត្តប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ថវិកាចំនួន៩,០០០,០០០រៀល ។



ក្នុងខែកញ្ញា នេះ ដែរឯកឧត្តម នាយឧត្តមសេនីយ៍ **គន់ គឹម** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកាន់វេស និងរាប់បាត្រជាមួយប្រជាពលរដ្ឋនៅវត្តជ័យទឹកក្នុងឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនញាតិការពសណ្តាន និងជូនដល់អតីតយុទ្ធជនដែលបានពលី ជីវិតដើម្បីជាតិមាតុភូមិ ។

ព្រឹកថ្ងៃទី១៤ខែកញ្ញាឯកឧត្តមនាយឧត្តមសេនីយ៍ **មាស សុភា** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ធ្វើរឿងឆ្នាំ២០១៧ របស់យោធភូមិភាគទី៤ នៅទីបញ្ជាការស្រាលអូរកូនតឹង។



ថ្ងៃទី១៩ ខែកញ្ញា នៅសាលប្រជុំធំសាលាខេត្តកែប បានរៀបចំពិធីចែកវិញ្ញាបនបត្របណ្តុះអាសន្ន និងចែករង្វាន់ជូនដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ចម ប្រសិទ្ធ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម **កែន សត្តា** អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម **សំ សារីន** ប្រធានក្រុមប្រឹក្សាខេត្ត ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ក្នុងខែកញ្ញា នេះ ដែរឯកឧត្តម **ខៀវ កាញ៉ារីទ្ធ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ព្រម ទាំងមន្ត្រីក្រុមការងារអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកំពង់ឱ្យជ្រឹង នៅឃុំពង្រ ស្រុកកោះសូទិន ដែលជាអំណោយដ៏ ថ្លៃថ្លារបស់ឯកឧត្តម និងលោកជំទាវ ដែលចំណាយថវិកាប្រមាណពីរម៉ឺនដុល្លារ។

ថ្ងៃទី១៨ ខែកញ្ញា ឯកឧត្តម **លីម គាន់ហោ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបសំណេះសំណាលជាមួយសិស្សទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ទូទាំងស្រុកពញាឮ ខេត្តកណ្តាលចំនួន ៣៦៥នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់ម៉ូតូ មួយគ្រឿង ដល់សិស្សប្រឡងបាននិទ្ទេស A និងរង្វាន់ជាច្រើនទៀតដល់សិស្សដែលទទួលបាននិទ្ទេសជាបន្តបន្ទាប់។



ថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនខ្មែរនៅប្រទេសអាឡឺម៉ង់ ។ ពិធីជួបជុំគ្នានេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុតក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។

ឯកឧត្តម **ចាន់ បេស្កា** ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តកំពត បានអញ្ជើញបើកហិបវិញ្ញាសារនៅមណ្ឌលប្រឡង និងពិនិត្យស្ថានភាព នៃការប្រឡងនៅសាលាវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុន ក្រុងកំពត។ ឯកឧត្តមលើកឡើងថា ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ទូទាំងខេត្តកំពតមានបេក្ខជនចំណេះទូទៅ បំពេញវិជ្ជា និងស្វ័យរិន បានចុះឈ្មោះប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន៥.១៧៩នាក់ ស្រី២.៤៣៧នាក់ ។ ឯកឧត្តម **ចាន់ បេស្កា** បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពតបានត្រៀមលក្ខណៈ និងកំណត់ចាត់វិធានការយ៉ាងហ្មត់ចត់ ដោយបានណែនាំដល់អាជ្ញាធរ និងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួន ស្របតាមគោលការណ៍ថ្នាក់ជាតិ បានកំណត់ណែនាំ ដើម្បីធានារក្សាអោយបានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ នេះ ប្រព្រឹត្តទៅដោយរលូនដូចឆ្នាំមុនៗ ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌ អាចទទួលយកបានពីមតិសាធារណៈជាតិ អន្តរជាតិ ពេលគឺអ្នកចេះប្រឡងជាប់។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



រួមពីសមាជិក-សមាជិក នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងប្រធាន-អនុប្រធាន ក្រុមការងារយុវជនគណបក្សរាជធានី-ខេត្ត ប្រធាន-អនុប្រធានក្រុមសកម្មជនយុវជនគណបក្សក្រសួង-ស្ថាប័នសរុបចំនួន ២០០នាក់។ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលបានផ្តល់កំណត់ត្រាចំនួន ៤៩គ្រឿង ជូនក្រុមការងារយុវជនគណបក្សរាជធានី-ខេត្ត សម្រាប់បម្រើការងារយុវជន។

ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៧នៅស្នាក់ការគណបក្សខេត្តឯកឧត្តម **សុខ បវរ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលប្រជុំបូកសរុបការងារគណបក្សឆ្នាំ២០១៦ និងទិសដៅការងារបន្តរបស់ក្រុមការងារយុវជនថ្នាក់កណ្តាល ដល់គណបក្សក្រុង ស្រុក មន្ទីរ អង្គភាព យុវជនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងយុវជនមន្ទីរ អង្គភាព និងបានប្រកាស ឯកឧត្តម អ៊ុំ រាត្រី ជាអនុប្រធានគណបក្សខេត្តបន្ទាយមានជ័យ។



យុវជនស្រុកបាភ្នំចំនួន ១៧០នាក់ ដែលបានចូលរួមធ្វើបទបង្ហាញដោយគ្រូឧទ្ទេសនាមជាសកម្មជនយុវជនវាគ្មិនគណបក្សមកពីក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ក្រោមប្រធានបទពីរគឺ (១)សមិទ្ធផលគណបក្ស និង សភាពការណ៍បច្ចុប្បន្ន (២) ការតស៊ូមតិ។

ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម **គុណ សារេនេង្រ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោកជំទាវ **យ៉ែន និតា** អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត និងដោយមានការអញ្ជើញចូលរួមរដ្ឋបាល លោក **ឆាយ សន** ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក **ម៉ុង ឡឿន** អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស បានចុះសំណេះសំណាលជាមួយយុវជនឃុំ ភូមិ ដើម្បីត្រួតពិនិត្យកំលាំងរចនាសម្ព័ន្ធយុវជន ត្រៀមបណ្តុះបណ្តាលយុវជន អោយមានភាពក្លាហាន សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ ដែលមានយុវជនចូលរួមចំនួន ៧០នាក់។



សមាសភាពចូលរួមមាន ក្រុមការងារចុះជួយសង្កាត់ និងសាខាបក្ស ប្រធាន អនុប្រធានគណបក្សក្រុង គណៈកម្មាធិការបក្សសង្កាត់ ប្រធានសាខាបក្ស។

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម **សុខ ជួ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយក្រុងស្ទឹងសែន ដើម្បីពិនិត្យការងារចាំបាច់មួយចំនួន បន្ទាប់មកបន្តការប្រជុំក្រុមការងារយុវជនគណបក្សខេត្តដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន។

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម **ឡាយ គឹមលី** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្ស ចុះជួយសង្កាត់ និងសាខាបក្ស ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ លោក **សោម ពិសិដ្ឋ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្ត បានចុះពិនិត្យបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋគ្រប់អាយុ១៨ ឆ្នាំតាមខ្នងផ្ទះ នៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុក ដំណាក់ចង្កើរ ខេត្តកំពត ដើម្បីជំរុញពួកគាត់អោយទៅចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៨។



និងC នៅស្រុកចំការលើ ខេត្តកំពង់ចាម។

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម **ខួន សុជាតិ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី ៤ ឆ្នាំ២០១៧ នៅស្ថាប័នការគណបក្សខេត្ត។



មី និងថវិកា ចែកជូនគ្រួសារក្រីក្រចំនួន១០គ្រួសារ និងបានប្រគល់រទេះរុញ១គ្រឿងជូនអ្នកជំងឺម្នាក់ នៅភូមិធ្លក ឃុំស្ពឺ "ខ" ស្រុកបាគ្នំ។

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ លោក **យិន សារឿន** ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក បានដឹកនាំយុវជនគណបក្សដឹកថ្នាំចាក់បំបាត់ជំងឺកូវីដ១៩ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ជូនប្រជាជនក្នុងការធ្វើដំណើរដោយបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ២.០០០.០០០រៀល (ពីរលានរៀល) ដើម្បីចាក់ដំបំបាត់ជំងឺកូវីដ១៩ ផ្លូវជាតិលេខ១១ សាលាបឋមសិក្សាភ្នំព្រឹក ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។



ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោក **ស្រី សុភក្ត្រ** សមាជិកក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាមបានធ្វើបទឧទ្ទេសនាម ស្តីពីលទ្ធផល ការងារយុវជន និងទិសដៅអនុវត្ត ឆ្ពោះទៅកាន់ការបោះឆ្នោតសកលឆ្នាំ២០១៨ជូនដល់យុវជនគណបក្សខេត្ត និងគណបក្ស ក្រុង/ស្រុក ទូទាំងខេត្តកំពង់ចាម។

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម **ហួត ហាវ៉ា** សមាជិក ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល និងចែករង្វាន់ដល់សិស្សជ័យលាភីនិទ្ទេស A, B

ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម **វិន បាណាវ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ស សុខា** តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ បាននាំយកអំណោយ រួមមានអង្ករ មី ទឹកត្រី ត្រីខ

សមិទ្ធផលសំខាន់ៗមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែសីហា និងរយៈពេល ៨ខែ

- ក្នុងខែសីហា កន្លងទៅនេះ ចំណូលពន្ធដារដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៥១៥ ពាន់លានរៀល (ប្រមាណ ១២៨,៨២លានដុល្លារអាមេរិក)។ ដោយឡែកសម្រាប់រយៈពេល ៨ខែឆ្នាំនេះ ចំណូលពន្ធដារដែលប្រមូលបានមានចំនួន ៥ ៦៥៧ ពាន់លានរៀល (ប្រមាណ១៤១៤,៤៣លានដុល្លារ) ស្មើនឹង ៨២% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

តួលេខនេះ ប្រសិនបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថា ចំណូលពន្ធដារគ្រប់ប្រភេទក្នុងរយៈពេល ៨ខែឆ្នាំ ២០១៧ កើនឡើងចំនួន ១.៣៥៤ ពាន់លានរៀល ឬប្រមាណ ៣៣៨,៤៨ លានដុល្លារ ឬស្មើនឹង ៣១,៤៦%។

ក្នុងរយៈពេល ៨ខែឆ្នាំនេះ ដែរអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធអាករសំខាន់ៗ មានជាអាទិ៍ ពន្ធលើប្រាក់ចំណូលកើន ៣១,៧%, អាករលើតម្លៃបន្ថែមកើន ៤២,៧% ខណៈដែលអាករពិសេសកើន ១៣,៩% និងពន្ធលើប្រាក់បៀវត្សមានការកើនឡើងចំនួន ២,៩%។

ចំណូលពីការលក់ប័ណ្ណទស្សនាមណីយដ្ឋានអង្គរខែសីហា និងរយៈពេល ៨ខែ

- ក្នុងខែសីហា កន្លងទៅចំនួនភ្ញៀវបរទេស ដែលបានទិញប័ណ្ណទស្សនាមណីយដ្ឋានអង្គរមានចំនួន ១៩២.៤០៣ នាក់ និងទទួលបានចំណូលសរុប ៨.៨៤០.៧៥៦ ដុល្លារអាមេរិក។ បើប្រៀបធៀបខែសីហាឆ្នាំ២០១៦ ចំនួនអ្នកទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនាមណីយដ្ឋានអង្គរនៅខែសីហា ឆ្នាំនេះ បានកើនឡើង ១១,៨៣% ហើយចំណូលបានកើន ៨០,៧៧%។

ចំណូលពីការលក់ប័ណ្ណទស្សនាមណីយដ្ឋានអង្គរនៅខែសីហា ឆ្នាំនេះ ដែលមានចំនួន ៨.៨៤០.៧៥៦ ដុល្លារ ត្រូវបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែសីហា ចំនួន ៣៨៤.៨០៦ ដុល្លារ។

ដោយឡែកសម្រាប់រយៈពេល ៨ខែ ចំនួនទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់ប័ណ្ណទស្សនាមណីយដ្ឋានអង្គរមានចំនួន ១.៦០៨.១៧២ នាក់ កើន ១២,២៨% បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៦។ សរុបចំណូលរយៈពេល ៨ខែនេះ ទទួលបាន ៦៩.២៣២.៤១២ ដុល្លារកើនឡើង ៦៩,៨២% បើធៀបរយៈពេលដូចគ្នា ២០១៦។ ទន្ទឹមនេះគ្រឹះស្ថានអង្គរបានដកប្រាក់ចំណូលនេះ ដើម្បីឧបត្ថម្ភមូលនិធិគន្ធបុប្ផារយៈពេល ៧ខែចំនួន

២.៦៤២.២៦២ ដុល្លារ។

ពលរដ្ឋខ្មែរធ្វើទេសចរនៅក្រៅប្រទេសរយៈពេល ៧ខែ

- ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ ប្រជាជនខ្មែរ ៩៩៨.០០០ នាក់បានចេញកម្សាន្តនៅក្រៅប្រទេស។ ចំនួននេះបង្ហាញថា បានកើនឡើងប្រមាណ ២២% ។ ការកើនឡើងនូវការចេញដើរកម្សាន្តនៅក្រៅប្រទេសរបស់ប្រជាជនខ្មែរ ឆ្លុះបញ្ចាំងពីការកើនឡើង នូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ កាលពីឆ្នាំមុនទេសចរកម្ពុជាចេញទៅទស្សនានៅក្រៅប្រទេសមានចំនួនប្រមាណមួយលាននាក់ និងរំពឹងកើនឡើងជាងមួយលាននាក់នៅឆ្នាំនេះ ដោយសារកំណើននៃជីវភាពរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ កម្ពុជាក៏ទទួលបានកំណើនទេសចរអន្តរជាតិផងដែរ។ ក្រសួងទេសចរណ៍ព្យាករណ៍ថា នៅឆ្នាំ២០១៧ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិកើនឡើងដល់ ៥,៤លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនចំនួនមួយលាននាក់។

ទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

- យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលជាតំបន់ទេសចរណ៍ សំខាន់ៗបានបង្ហាញថា ទេសចរជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនៅតាមមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧ នេះ មានចំនួនប្រមាណជិត ១.០៥០.០០០ នាក់។ ចំនួននេះកើនឡើងប្រមាណ ១៥,៧០% បើធៀបនឹងឆ្នាំ ២០១៦។ ក្នុងនោះទេសចរជាតិមានចំនួន ១.០១០.០០០ នាក់ កើន ១៥,៣០% និងទេសចរអន្តរជាតិប្រមាណ ៤០.០០០ នាក់កើន ៦,២០% ។

ចំណូល និងចំណាយថវិកាថ្នាក់ជាតិឆមាសទី១ ឆ្នាំ២០១៧

- ការអនុវត្តចំណូលថវិកាថ្នាក់ជាតិ ឆ្លងកាត់អគ្គនាយកដ្ឋានរតនាជាតិឆមាសទី១ ឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរជាងការអនុវត្តក្នុងឆ្នាំ២០១៦ គឺសម្រេចបាន ៥៦,៤% នៃច្បាប់ហិរញ្ញវត្ថុ។ ចំពោះផ្នែក ចំណាយអនុវត្តបានប្រសើរជាងឆ្នាំ២០១៦ គឺសម្រេចបាន ៣៩,៥% (គិតទាំងបុរេប្រទាន) នៃច្បាប់ហិរញ្ញវត្ថុ។ ដូចនេះ ជាលទ្ធផលរួមនៃការអនុវត្តថវិកាថ្នាក់ជាតិឆ្លងកាត់អគ្គនាយកដ្ឋានរតនាគារជាតិ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ មានអតិរេកជាបណ្តោះអាសន្នរហូតដល់ប្រមាណ ២៤០០ ៤១៧ លានរៀល។ អតិរេកនេះនឹងធ្លាក់ចុះមកវិញនៅចុងឆ្នាំក្នុងរង្វង់ប្រមាណ ៨២៣ ៨៩០ លានរៀល នៅពេលគ្រប់ក្រសួង-ស្ថាប័នបង្កើនល្បឿននៃការអនុវត្តចំណាយនៅឆមាសទី២នេះ។

កំណើននៃសកម្មភាពដឹកជញ្ជូន ក្នុងឆមាសទី១



សកម្មភាពចរាចរណ៍ទំនិញតាមផ្លូវទឹក

ឆមាសទីមួយឆ្នាំ២០១៧ កន្លងទៅនេះ ចំណូលពីវិស័យដឹកជញ្ជូន និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនបានបង្ហាញឲ្យឃើញពីកំណើនគួរឲ្យកត់សម្គាល់ តែក៏មានចំណុចខ្លះចម្បងៗបន្តិចបន្តួចដែរ។

យោងតាមរបាយការណ៍ឆមាសទីមួយឆ្នាំ២០១៧របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យឃើញពីចំណុចធំៗនៃវិស័យដឹកជញ្ជូនក្នុងនោះមាន ការងារដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក, ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, ការងារកំពង់ផែនិងភ្នាក់ងារកម្ពុជានាវាចរ (កាំសាប), ការងារភស្តុភារកម្ពុជាដើម។

១. ការងារចុះបញ្ជី ធ្វើផ្លាកលេខ និងគ្រោះថ្នាក់ចរាចរណ៍:

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-កម្ពុជា (JICA) បានផ្តល់ជំនួយបច្ចេកទេសសិក្សារៀបចំ បង្កើតប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីយានយន្តនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ចុះបញ្ជីយានយន្តបានចំនួន១៩៦.៦៤២គ្រឿង (ម៉ូតូ ១៧២.៣៧៧គ្រឿង ថយចុះ ៤៦% និងរថយន្តគ្រប់ប្រភេទ ២៤.២៦៥គ្រឿងថយចុះ ៣៨% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦)។ ចេញប័ណ្ណបើកបរចំនួន ៤៦.០៥៧ប័ណ្ណ (ម៉ូតូ ៣៩៨៥ប័ណ្ណ ថយចុះ ៩២% និងរថយន្ត ៤៥.៦៥៩ប័ណ្ណ ថយចុះ ៥៧% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦)។ គ្រោះថ្នាក់ចរាចរណ៍មាន ១.៨៨៣ករណី (ស្លាប់ ៩១៩នាក់របួស ២.៩៨២នាក់) កើនឡើង ០,៨% ធៀបនឹងឆមាសទី១ឆ្នាំ២០១៦ ដែលមាន ១.៨៦៧ករណី (ស្លាប់ ៩០៨នាក់ និងរបួស ២.៧០០)។ ចំណែកចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុងឆ្នាំ ២០១៧ (៩១៩នាក់) មានការកើនឡើង ១,២% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ ដែលមាន ៩០៨នាក់។ ក្នុងនោះអ្នកបើកបរអត់ពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់មាន ៥៧១នាក់។

២. ការងារដឹកជញ្ជូនផ្លូវទឹក និងនាវាសមុទ្រ

ក. ដឹកជញ្ជូនផ្លូវទឹក:

ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានចំនួន ៣១គ្រឿង ផ្តល់ប័ណ្ណសម្គាល់ជលយានចំនួន ០២គ្រឿង ប្តូរប័ណ្ណសម្គាល់ជលយានចំនួន ០១គ្រឿង និងផ្តល់ច្បាប់អាជីវកម្មដឹកជញ្ជូនចំនួន ២៩គ្រឿង។

ខ. ដឹកជញ្ជូនតាមនាវាសមុទ្រ: ត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាចំនួន ០៨គ្រឿង លិខិតអនុញ្ញាតធ្វើអាជីវកម្មចំនួន ០៤ច្បាប់ ផ្តល់វិញ្ញាបនបត្រសមត្ថភាពជំនាញចំនួន ១១៧ច្បាប់ និងផ្តល់សៀវភៅវិជ្ជាជីវៈនាវិកចំនួន ៣៥ច្បាប់។

៣. ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន

ក. កិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវ

បន្តអនុវត្តប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់តាមកិច្ចសន្យា។ ក្រុមហ៊ុនចម្រុះឡាវ-ជប៉ុន បានចុះបញ្ជីយានយន្តសរុប ១៤គ្រឿង (ក្បាលសណ្តោង ១៤ និងស៊ីម៉ីម៉ក ១៤) ក្នុងចំណោមកូតា៤០គ្រឿង ដើម្បីធ្វើប្រតិបត្តិការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ឡាវ ។ ភាគីទាំងពីរឯកភាពសាកល្បងអនុវត្តកូតាយានយន្តចំនួន២០គ្រឿងបន្ថែមតែមិនទាន់អនុវត្តបាននៅឡើយ។ កិច្ចប្រជុំប្រចាំឆ្នាំ២០១៦ របស់គណៈកម្មាធិការសម្រួលការដឹកជញ្ជូនបានឯកភាពគ្នាធ្វើអនុស្សរណៈនៃការយោគយល់ដំឡើងកូតាឱ្យដល់ ១៥០គ្រឿង ការស្នើអនុវត្ត និងអនុញ្ញាតឱ្យរថយន្តគ្រួសារអាចចេញចូលទៅវិញទៅមករវាងប្រទេសទាំងពីរ ការស្នើផ្លូវឆ្លងកាត់ថ្មីស្ទឹងត្រែង-ព្រះវិហារ-សៀមរាប ការរៀបចំពិធីសារស្តីពីការដឹកជញ្ជូនអ្នកដំណើរទៀងទាត់តាមកាលវេលា ការរៀបចំមន្ត្រី ទំនាក់-ទំនង នៅថ្នាក់ក្រសួង និងមន្ទីរថ្នាក់ខេត្ត រវាងភាគីទាំងពីរ។

តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឱ្យសមភាគីឡាវប្រជុំពិភាក្សាអំពីការគូសប្លង់បច្ចេកទេសរួមគ្នា និងវាយតម្លៃការសាងសង់ស្ពានឆ្លងកាត់ទន្លេណ្ទៅ-សេឡាំផាវ។

ខ. កិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម

បន្តអនុវត្តកូតាយានយន្ត ៥០០គ្រឿង ក្នុងក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ក្រសួងបានប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៧ នេះ ដើម្បីពង្រីកកំណាត់ផ្លូវជាតិលេខ ១ជាបួនគន្លងផ្លូវក្នុងចន្លោះគីឡូម៉ែត្រលេខ១៦៥+៣០០ដល់គីឡូម៉ែត្រលេខ១៦៦+៨០០ (ច្រកទ្វារព្រំដែនបារិត) ប្រវែង ១.៥០០ម៉ែត្រ។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការជំរុញការសាងសង់ និងចំណុចតភ្ជាប់ផ្លូវល្បឿនលឿននាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វៀន ស៊ីនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បច្ចុប្បន្នកំពុងរុះរើបណ្តាញហេដ្ឋារចនាសម្ព័ន្ធបន្តដែលប៉ះពាល់គម្រោងសាងសង់។ ភាគីទាំងពីរកំពុងរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់វិស័យដឹកជញ្ជូនឆ្នាំ២០១៧-២០២១ និងទស្សនវិស័យឆ្នាំ២០៣០ និងបានឯកភាពឱ្យមានក្រុមការងារដឹកជញ្ជូនផ្លូវទឹក និងដឹកជញ្ជូនផ្លូវសមុទ្ររបស់ក្រសួងទាំងពីរពិភាក្សាដើម្បីរកវិធីជម្រើស និងពង្រីកកិច្ចសហប្រតិបត្តិការ លើការដឹក

ជញ្ជូនផ្លូវទឹក និងការដឹកជញ្ជូនផ្លូវសមុទ្រ។ ភាគីទាំងពីរឯកភាពឱ្យ ក្រសួងដឹកជញ្ជូនវៀតណាម រៀបចំពិធីសម្ពោធបើកឱ្យយានយន្ត ឆ្លងកាត់ច្រកព្រំដែនអូរយ៉ាដាវ-ឡេចាញ់ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងឆ្នាំ២០១៧ ដោយ គ្រោងអញ្ជើញថ្នាក់ឧបនាយករដ្ឋមន្ត្រីទាំងពីរប្រទេស ចូលរួមជា អធិបតី។

គ. កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ

បន្តអនុវត្តកិច្ចការយានយន្ត ៤០គ្រឿង ដែលបានអនុញ្ញាត ។ បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះ ដែលដំណើរការដឹក អ្នកដំណើរជាកញ្ចប់ទេសចរណ៍ពីកម្ពុជាទៅថៃតាមរយៈការជួលនិង ប្រើប្រាស់រថយន្តប៊ីស និងវ៉ែន ។ ដោយឡែក ក្រុមហ៊ុនណាតា- កាន់ខេមបូឌា (NATTAKAN Cambodia) និងក្រុមហ៊ុនប៊ីស ទ យុនស៊ីងថៃ (Thai Transport Co.) ជាក្រុមហ៊ុនចម្រុះទទួលបាន ការអនុញ្ញាតធ្វើសេវាប៊ីសដឹកអ្នកដំណើរមានកំណត់ពេល (ឡានដ) ដោយប្រើរថយន្តប៊ីសកម្ពុជា៤គ្រឿង និងថៃ៤គ្រឿង ចេញដំណើរ ឆ្លាស់គ្នារាល់ថ្ងៃតាមទិសដៅ និងខ្សែផ្លូវរវាងសៀមរាប-បាងកក និង ភ្នំពេញ-បាងកក។ បច្ចុប្បន្នក្រសួងកំពុងពិចារណាសំណើរបស់ ក្រុមហ៊ុនចម្រុះទាំងពីរ សុំដាក់ឱ្យដំណើរការបន្ថែមរថយន្តប៊ីសលើ ខ្សែផ្លូវសៀមរាប-បាងកក និងខ្សែផ្លូវផ្សេងៗទៀត។ អនុស្សរណៈ ស្តីពីការដំឡើងកូតាយានយន្តពី ៤០គ្រឿង ដល់ ១៥០គ្រឿង តាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត ចូលជាធរមាននៅចុង ខែមីនា ឆ្នាំ២០១៧។ បច្ចុប្បន្ន ក្រសួងកំពុងចាប់ផ្តើមរៀបចំចុះបញ្ជី យានយន្តកូតា ១៥០ខាងលើ និងមានគម្រោងចុះបញ្ជីយានយន្ត ៥០០គ្រឿង សម្រាប់កូតា GMS ផងដែរ។

ឃ. កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម

ក្រសួងសាធារណការបានបញ្ជាក់ថា អនុស្សរណៈនៃការយោគ យល់ស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម បាន ចូលជាធរមាន។ ដោយអនុវត្តកូតាយានយន្តចំនួន ១៥០គ្រឿង សម្រាប់ធ្វើប្រតិបត្តិការឆ្លងកាត់។ ភាគីវៀតណាម បានផ្តួចផ្តើមឱ្យ មានអនុស្សរណៈនៃការយោគយល់ និងផែនការមេសម្រាប់ការ តភ្ជាប់ និងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរវាងបីប្រទេស។ វៀតណាម បានស្នើសុំឱ្យកម្ពុជា និងឡាវជួយផ្តល់ទិន្នន័យសម្រាប់ការសិក្សា ផែនការមេ និងបានស្នើឱ្យមានការជួបប្រជុំជាបន្តបន្ទាប់ ដើម្បីផ្តល់ មតិ និងបញ្ចប់ការងារនេះ។

ការងារផ្លូវដែក:

ការងារជួសជុល និងសាងសង់ជាអាទិភាពសម្រាប់ខ្សែផ្លូវដែក ទិសខាងជើង ។ ក្នុងនោះសម្រេចបាន១០០%ក្នុងការបំពាក់ប្រព័ន្ធ សុវត្ថិភាពផ្លូវឆ្លងកាត់ផ្លូវដែកពាយ័ព្យ (គ.ម ៣៨៤+៥៦៥-គ.ម ៣៨៤+៩២១)។ ជួសជុលពង្រឹងស្ពាន (គ.ម ៣២៨+៥០០ - គ.ម ៣៧៨+៥០០) សម្រេចបាន ១០០%។ ដោះដែករ៉ែ និងការងារ សាងសង់ឡើងវិញ (គ.ម ៣០០+០០០ - គ.ម ៣១០+០០០) សម្រេចបាន ៩០,៧៣%។

ដោយឡែកការងារសាងសង់ផ្លូវដែក (គ.ម ៣២៨+០០០ -

គ.ម ៣៣៨+០០០ : ពីមង្គលបុរី-សិរីសោភ័ណ) សម្រេចបាន ៣៧,៣៦%។ ការសាងសង់ថ្មីបន្ត (គ.ម ៣៧៨+៥០០ - គ.ម ៣៨៥+០៥០ : នៅក្រុងប៉ោយប៉ែត) និងផ្លូវថ្នល់ភ្លើងជៀសក្នុងស្ថានីយ ប៉ោយប៉ែត សម្រេចបាន ៨៣,៣១%។ ការងារជួសជុលផ្លូវដែក (គ.ម ៣១០+០០០ - គ.ម ៣២៨+៥០០) សម្រេចបាន ៣៧,៨១% ។ ជួសជុលពង្រឹងផ្លូវដែក (គ.ម ៣៣៨+៥០០ - គ.ម ៣៧៨+៥០០) សម្រេចបាន ៧៣,២៦%។ ជួសជុលផ្លូវដែក (គ.ម ២៧៣+២៥០ - គ.ម ៣០០+០០០) សម្រេចបាន ១៧,៦៣%។

កម្ពុជាបានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បី ពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងបច្ចេកទេស និងនីតិវិធីដឹក ជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែកកម្ពុជា-ថៃបច្ចុប្បន្ន កំពុងរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និង ដឹកជញ្ជូន និងក្រសួងដឹកជញ្ជូនថៃ។

ការងារកំពង់ផែ និងភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ៖

១. ការងារអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឆមាសទីមួយនេះបរិមាណទំនិញឆ្លងកាត់មាន ២.០៨៦.៦៤៦ តោនកើនឡើង ២,៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ២.០៤៤.៨០៩ តោន)។ បរិមាណនាវាឆ្លងកាត់មាន ៦៧៨ គ្រឿង ថយចុះ ០,២% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៦៨០ គ្រឿង)។ បរិមាណកុងតឺន័រមាន ២១០.១៩៤ TEU កើន ឡើង ៧,២% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ១៩៦.០២៦ TEU)។ ជាលទ្ធផលទទួលបានចំណូលសរុប ២៧. ៩១១.៧១០ ដុល្លារអាមេរិក គឺកើនឡើង ៣,២% ធៀបនឹងឆមាស ទី១ ឆ្នាំ២០១៦ (២៧.០២៤.១០០ ដុល្លារអាមេរិក)។

២. ការងារអាជីវកម្មកំពង់ផែស្វយ័តភ្នំពេញ

បរិមាណទំនិញប្រេងឥន្ធនៈ និងហ្គាសឆ្លងកាត់មាន ១.១៤០. ៧៨២ តោន កើនឡើង ១៧% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៩៧៣.៨៣២ តោន)។ បរិមាណនាវាឆ្លងកាត់មាន ៦៨៩ គ្រឿង ថយចុះ ៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៧២៦ គ្រឿង)។ នាវាដឹកអ្នកដំណើរមាន ៧២៣ គ្រឿង កើនឡើង ២០% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៦០១ គ្រឿង)។ បរិមាណកុងតឺន័រមាន ៨១.២៥៣ TEU កើនឡើង ២៣% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៦៥.៨៤០ TEU)។ បរិមាណអ្នកដំណើរឆ្លងកាត់មាន ៥.៣៨៩ នាក់កើនឡើង ៧៨% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៣.០២៩ នាក់)។

ចំណូលសរុបសម្រេចបានចំនួន ៣.៦៤៣.១៧៧ ដុល្លារអាមេរិក កើនឡើង ០,៧% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៣.៦១៤.៩៩២ ដុល្លារអាមេរិក)។

៣. ការងារភ្នាក់ងារកម្ពុជានាវាចរ (កាំសាប)

បរិមាណនាវាឆ្លងកាត់ដែលបានធ្វើសេវាសរុបមាន ២.០៩៣ គ្រឿង (ស្មើនឹង ៨.៤៣៥.០៧៣ GRT) ថយចុះ ៣,១៩% បើធៀប

លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីជំរុញខ្លាំងការអភិវឌ្ឍវិស័យធនាគារ



ឯកឧត្តម **ជា ចាន់គូ** អញ្ជើញចូលរួមពិធីសម្ពោធសាខាធនាគារជាតិ
នៃកម្ពុជា ខេត្តបាត់ដំបង

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដ៏ត្រឹមត្រូវដោយជំរុញខ្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់សេវាសាធារណៈ និងការពង្រឹងអភិបាលកិច្ចល្អធ្វើអោយសេដ្ឋកិច្ចកម្ពុជានៅតែបន្តមានកំណើនខ្ពស់ ។

លោកជំទាវ **នាវ ប័ន្ទចាន់** ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា តាមរយៈកំណែទម្រង់វិស័យហិរញ្ញវត្ថុកម្ពុជា បានបង្កើតនូវឱកាសយ៉ាងច្រើន សម្រាប់ឱ្យអាជីវកម្មខ្នាតតូចទទួលបានការរីកចម្រើនដោយក្នុងឆ្នាំ២០០២ អ្នកដាក់ប្រាក់ក្នុងធនាគារនៅកម្ពុជាមានចំនួន ៨៤.០០០នាក់ ហើយបច្ចុប្បន្នមានរហូត ៣លាននាក់។ ចំណែកគណនីនៅតាមមីក្រូហិរញ្ញវត្ថុមានចំនួន ១,៥ លាន កើនពី ១០៧.០០០ គណនីកាលពីឆ្នាំ២០០២ ។ ឥឡូវនេះ ប្រជាជនមានប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ។ តាមរយៈប្រព័ន្ធទូទាត់អ្នកធ្វើការងារនៅទីក្រុងអាច ផ្ញើប្រាក់ដែលពួកគេរកបានទៅឱ្យក្រុមគ្រួសារនៅតាមខេត្ត នៅថ្ងៃដែលពួកគេបើកប្រាក់ខែតែម្តង ជាជាងត្រូវកាន់សាច់ប្រាក់យកទៅផ្ទះដោយខ្លួនឯង។ ការងារនេះបង្កភាពងាយស្រួលដ៏សំខាន់មួយដល់ប្រជាជនយើង។ ការមានចំនួនគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែច្រើន មានន័យថាមានផលិតផលនិងសេវាកាន់តែសម្បូរបែបហើយការប្រកួតប្រជែង



ម៉ាស៊ីនអេធីអឹម សម្រាប់ដកប្រាក់ដែលដើរតួនាទីសំខាន់
ក្នុងវិស័យធនាគារ

ធ្វើឱ្យចំណាយលើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែចុះទាប ។ ប្រជាពលរដ្ឋអាចទូកប្រាក់សន្សំ និងយកទៅវិនិយោគ។ គិតត្រឹមចុងឆ្នាំ២០១៦ ប័ណ្ណ ឥណពន្ធមានចំនួន ១,៥ លានប័ណ្ណ។ ចំនួន ATM គឺសូន្យហើយឥឡូវនេះ មាន ១.២៦០ កន្លែង។ ម៉ាស៊ីន EFTPOS (ម៉ាស៊ីនសម្រាប់ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច នៅកន្លែងលក់ទំនិញ) មានចំនួនសូន្យនៅឆ្នាំ ២០០២ ឥឡូវនេះម៉ាស៊ីននេះមានបំពាក់នៅ ៥.៣០០កន្លែង។ ក្នុងស្ថានភាពនេះវិស័យធនាគារក៏បានដើរតួនាទីជាអន្តរការីហិរញ្ញវត្ថុយ៉ាងសំខាន់និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម **ជា ចាន់គូ** ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថាក្នុងក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិវិស័យធនាគាររបស់យើងត្រូវបានពង្រឹងជាលំដាប់ស្របតាមស្ថានភាពរីកចម្រើន និងស្តង់ដារអន្តរជាតិ។ គិតមកដល់ឆមាសទី១ ឆ្នាំ២០១៧នេះ ចំនួនអ្នកដាក់ប្រាក់បញ្ញើ បានកើនដល់ ៤,៨លាននាក់ កើន ១១% ខណៈចំនួនអ្នកខ្ចីប្រាក់បានថយចុះបន្តិចមក២,៦ លាននាក់ស្មើនឹង០.១៦%។ នៅ ឆមាសទី១ ឆ្នាំនេះ ប្រាក់បញ្ញើកើនឡើង២៣.៤% (ឆ្នាំលើឆ្នាំ) ដល់៧០.៨ ទ្រីលានរៀលស្មើប្រមាណ ៧៦.៥%នៃផលិតផលក្នុងស្រុកសរុប (ផសស)។ ឥណទានកើនឡើង ២០.៤% ដល់ ៧៦.៥ ទ្រីលានរៀលស្មើនឹង៨៣%នៃផសស។ ទ្រព្យសកម្មបានកើនឡើង ២១.៨% ដល់១២៦.៨ ទ្រីលានរៀល ស្មើនឹងប្រមាណ១១៧%នៃផសស។ ចំពោះចំនួនសាខា និងបណ្តាញប្រតិបត្តិការរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ប្រាក់បញ្ញើ និងកម្ចីមានចំនួន ២.២៨៦កន្លែង។ ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិមានរហូតដល់១.៧២២ ម៉ាស៊ីន កើន១៧.៦%។

ឥណទានរបស់គ្រឹះស្ថានធនាគារ បន្តបែងចែកទៅវិស័យចម្បងៗនៃសេដ្ឋកិច្ច៖ ពាណិជ្ជកម្មលក់ដុំនិងរាយ ៣១%, សំណង់និងអចលនទ្រព្យ ១៥%, គ្រួសារ១៦% និងកសិកម្ម១០%។ ចំណែកឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែងចែកទៅគ្រួសារ៣២%,

កសិកម្ម ២៩%, ពាណិជ្ជកម្ម ១៨% និងសេវាកម្ម ១០%។

ឯកឧត្តម **ជា ចាន់គុ** ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅតែប្តេជ្ញាថា ធនាគារជាតិនៃកម្ពុជា នឹងបន្តលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដើម្បីអភិវឌ្ឍវិស័យធនាគារប្រកបដោយប្រសិទ្ធភាព ភាពរឹងមាំ ភាពប្រកួតប្រជែងឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ សេដ្ឋកិច្ចកម្ពុជាទទួលបានអំណោយផលពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក ហើយក៏ស្របពេល ដែលវិស័យនានាពិសេសវិស័យកាត់ដេរ សំណង់ កសិកម្ម និងទេសចរណ៍មានសន្ទុះកើនឡើងគួរឱ្យយកតម្លាម។

ការងារចម្បងៗ ដែលធនាគារជាតិកម្ពុជាត្រូវអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០១៧ នេះគឺ៖

១. ការលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ៖

* បន្តអនុវត្តវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ផ្នែកលើទីផ្សារ និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយថ្នាក់ជាតិ ដើម្បីជំរុញការប្រើប្រាស់ ប្រាក់រៀលឱ្យបានទូលំទូលាយ។

* បន្តអភិវឌ្ឍទីផ្សារអន្តរធនាគារ និងរូបិយវត្ថុ ដូចជាការជំរុញការប្រើប្រាស់មូលបត្រអាចជួញដូរបាន (NCDs) ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងឧបករណ៍ដទៃទៀត។

* បន្តអភិវឌ្ឍទីផ្សារប្តូរប្រាក់ ដើម្បីស្របយករូបិយប័ណ្ណ និងផ្គត់ផ្គង់រូបិយវត្ថុទៅក្នុងចរាចរណ៍ឱ្យកាន់តែប្រសើរឡើង។

* បន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការវិនិយោគទុនបម្រុងអន្តរជាតិ ដើម្បីគរពទុនបម្រុង ឱ្យកើនឡើងជាលំដាប់ សំដៅរួមចំណែកពង្រឹងភាពធននៃសេដ្ឋកិច្ចជាតិ។

២. ចំពោះការងារត្រួតពិនិត្យ៖

ត្រូវបន្តពង្រឹងការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និងទស្សនៈអនាគតស្របតាមឧត្តមានវត្ត អន្តរជាតិ ជាពិសេសគោលការណ៍ស្នូលបាវ៉ែល។ លើកកម្ពស់ក្របខណ្ឌគតិយុត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករ ឥណទានជនបទសំដៅពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាបង្កើនគណនេយ្យភាព និងតម្លាភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ បញ្ចប់ការចុះបញ្ជីប្រតិបត្តិករ ឥណទានដែលនៅសេសសល់។ តាមដានលើឥទ្ធិពលនៃការដាក់ចេញនូវគោលនយោបាយម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នកន្លងមកដូចជាអនុបាតក្របខណ្ឌសន្ទនីយភាព និងការដាក់ពិន័យអត្រាការប្រាក់។ តាមដានលើវឌ្ឍនភាពនៃដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុឱ្យបានទូលំទូលាយ និងប្រកបដោយចីរភាពនិងបញ្ចប់ការរៀបចំយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុ។ លើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ ជំរុញការងារអភិវឌ្ឍន៍គម្រោងបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើ និងពិនិត្យនិងកែលម្អប្រកាសនិងបទប្បញ្ញត្តិ ដែលមានស្រាប់ និងរៀបចំប្រកាសនិងបទប្បញ្ញត្តិថ្មីៗបន្ថែមទៀតឱ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យ

ធនាគារ។

៣. ចំពោះការផ្តល់សេវាធនាគារកណ្តាល៖

ត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodian Shared Switch សម្រាប់សម្រួលដល់ ប្រតិបត្តិការទូទាត់អន្តរធនាគារជាមួយនឹងចំណាយប្រតិបត្តិការទាប។ បន្តអភិវឌ្ឍប្រព័ន្ធទូទាត់ដុលភ្លាមៗ (RTGS) ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់ដែលមានតម្លៃធំៗ។ បន្តសហការជាមួយក្រុមការងារធនាគារពិភពលោកក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់។

៤. ការពង្រឹងសុវត្ថិភាពបច្ចេកវិទ្យា៖

* ពង្រឹងការអនុវត្តគោលនយោបាយសុវត្ថិភាពបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការធ្វើស្វ័យប្រវត្តិកម្មមូលដ្ឋានទិន្នន័យ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសិក្សាលើការធ្វើទំនើបកម្មបច្ចេកវិទ្យាដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការធនាគារកណ្តាល។

៥. ចំពោះការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់៖

បន្តគ្រប់គ្រងចរាចរណ៍រូបិយវត្ថុដោយផ្គត់ផ្គង់ទៅតាមតម្រូវការនិងឱ្យបានទាន់ពេលវេលា ស្របតាមការរីកចម្រើននៃស្ថានភាពសេដ្ឋកិច្ចនៅតាមតំបន់ និងបន្តពង្រឹងការយកចិត្តទុកដាក់ជាប្រចាំលើការគ្រប់គ្រង ថែរក្សា និងធានាការពារសុវត្ថិភាពឃ្លាំងប្រាក់។

៦. ចំពោះការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន

កេរ្តិ៍រកម្ម៖

តាមដានលទ្ធផលការវាយតម្លៃ និងផែនការសកម្មភាពកែតម្រូវព្រមទាំងបន្តលើកកម្ពស់ការ

យល់ដឹងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្តីពីហានិភ័យការសម្អាត ប្រាក់និងហិរញ្ញប្បទានកេរ្តិ៍រកម្ម និងពង្រឹងសមត្ថភាពវិភាគប្រតិបត្តិការ និងការត្រួតពិនិត្យបុគ្គលរាយការណ៍ជាបន្តបន្ទាប់។

ឯកឧត្តម **ជា ចាន់គុ** បានសង្កត់ធ្ងន់ផងដែរថា ក្នុងរយៈពេល ២១សតវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ ៧,៧% ដែលគាំទ្រដោយកំណើនឥណទានខ្ពស់ និងមានអតិផរណាទាប អាចគ្រប់គ្រងបានព្រមទាំងមានអត្រាប្តូរប្រាក់ថេរ។ ការបើកទូលាយសេរីភាវូបនីយកម្មនិងទំនើបកម្មនៃសេដ្ឋកិច្ចនិងកំណែទម្រង់នានាបានទាញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកទំហំ និងដោះស្រាយបានភាពស្មុគស្មាញក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយប្រុងប្រយ័ត្នថ្មីៗដើម្បីទប់ស្កាត់ឬកាត់បន្ថយហានិភ័យ ដែលអាចកើតមានក្នុងគោលបំណង ដើម្បីការពារប្រាក់កម្ចីរបស់ធនាគារ។

គួរបញ្ជាក់ផងដែរថាក្នុងបរិបទនៃស្ថិរភាពនយោបាយរបស់កម្ពុជាកាន់តែល្អប្រសើរនោះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី នូវតែរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការអនុវត្តនយោបាយរូបិយវត្ថុ និងថវិកាប្រកបដោយភាពទន់ភ្លន់ និងប្រុងប្រយ័ត្ន។

លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ នេះ គឺជាជោគជ័យដ៏ទៀតនៅក្នុងកំណែប្រែវិស័យអប់រំនៅកម្ពុជា



បេក្ខជនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧

ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសថា ឆ្នាំ២០១៧ នេះ មានសិស្សចំនួន ៦៣.៦៦៨នាក់

ត្រូវជា ៦៣,៨៤ % នៃបេក្ខជនរុក្ខមានចំនួន ៩៩.៧២៨នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្នុងនោះ បេក្ខជនប្រឡងជាប់នៅថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៤.២៣៤នាក់ ត្រូវជា៥៣,៤៣% នៃបេក្ខជនចំនួន ៦៤.១០៣នាក់ ហើយនៅថ្នាក់ វិទ្យាសាស្ត្រសង្គមមាន ២៩.៤៣៤នាក់ ត្រូវជា ៨២,៦២% នៃ បេក្ខជន ចំនួន ៣៥ ៦២៥ នាក់។ក្នុងចំណោមបេក្ខជនប្រឡងជាប់ ៦៣.៦៦៨នាក់នោះ មានបេក្ខជន ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជន ប្រឡងជាប់ ចំនួន ៣៤.២៣៤នាក់ ត្រូវជា៥៣, ៤០% និងថ្នាក់ វិទ្យាសាស្ត្រ សង្គមមាន បេក្ខជនប្រឡងជាប់ចំនួន ២៩.៤៣៤នាក់ ត្រូវជា ៨២,៦២ភាគរយ។ ចំណែក បេក្ខជនទទួលនិទ្ទេសA ចំនួន ៤២៤នាក់ និទ្ទេសB ចំនួន ២.៤៦៤នាក់ និទ្ទេសC ចំនួន ៥.០០០នាក់ និទ្ទេសD ចំនួន៩.១២៣នាក់ និងនិទ្ទេសE ចំនួន ៤៦.៦៥៧នាក់។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ រាជធានី ខេត្ត ដែលមានបេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេសAសរុបមានចំនួន ៤២៤នាក់ គឺរាជធានីភ្នំពេញមានចំនួន១៩៤នាក់ សៀមរាប ចំនួន៤៧នាក់ កណ្តាលចំនួន២៦នាក់ បាត់ដំបងចំនួន ២៣នាក់ កំពតចំនួន២១នាក់ កំពង់ចាមចំនួន២០នាក់ព្រៃវែងចំនួន១២នាក់ បន្ទាយមានជ័យចំនួន ១២នាក់ កំពង់ឆ្នាំងចំនួន ១២នាក់ ព្រះ សីហនុចំនួន ៩នាក់ កំពង់ធំចំនួន ៩នាក់ តាកែវចំនួន ៨នាក់ត្បូង ឃ្មុំចំនួន ៧នាក់ ពោធិ៍សាត់ចំនួន ៦នាក់ ក្រចេះចំនួន ៦នាក់ ស្វាយរៀងចំនួន ៥នាក់ ព្រះវិហារចំនួន ២នាក់ កែបចំនួន ២នាក់ កំពង់ស្ពឺចំនួន ១នាក់ ប៉ៃលិនចំនួន ១នាក់ និងកោះកុង ចំនួន ១នាក់។

គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មាន មណ្ឌលប្រឡងនៅគ្រប់រាជធានីខេត្ត សរុបចំនួន ១៧៨ មណ្ឌល មានបន្ទប់ប្រឡង ៤ ០៩៣ បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជី សរុបចំនួន១០១ ៤១៣នាក់ ដែលក្នុងនោះ ៨០.៣៧០នាក់ ជា បេក្ខជនចំណេះទូទៅ ១៣.៦៧៩នាក់ជាបេក្ខជនស្មើនិរន្តរ៍ ៤. ១១៣ នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ៣.២៥១នាក់ជាបេក្ខជន ស្មើនិរន្តរ៍ បំពេញវិជ្ជា។ បេក្ខជនអវត្តមាន មានចំនួន ១៦៨៥នាក់ ។

ដំណើរការនៃការប្រឡង ទាំងដំណើរការសំណេរ កំណែ និង ស្រង់បូកពិន្ទុដោយកុំព្យូទ័រ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ពុំមានឧបទ្ទហេតុអ្វីឱ្យកត់សម្គាល់ឡើយ។ អ្នកនាំពាក្យក្រសួង អប់រំយុវជន និងកីឡាបានអះអាងថាចំនួនបេក្ខជនប្រឡងជាប់បាក់ ខុប និងជាប់និទ្ទេសA នៅក្នុងឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ដោយសារតែសិស្សខិតខំ ប្រឹងប្រែងរៀនសូត្រ។ ឯកឧត្តម **សេ សាវីន** នាយកឧទ្ធរណ៍យ និងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំនេះ គឺមានលក្ខណៈ ល្អប្រសើរជាងឆ្នាំមុន ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៦៣. ៦៦៨នាក់ ត្រូវជា ៦៣,៨៤% នៃបេក្ខជន រុក្ខមាន សរុបចំនួន ៩៩. ៧២៨នាក់ ខណៈដែលឆ្នាំមុនមាន បេក្ខជនប្រឡងជាប់ ចំនួន ៥៥.៧៥៣នាក់ ត្រូវជា៦២,១៨ % នៃបេក្ខជនរុក្ខមានចំនួន ៨៩ ៦៦១នាក់។ ឯកឧត្តមបានបញ្ជាក់ថា ចំណែកបេក្ខជនជាប់ និទ្ទេសA ក៏មានការកើនឡើងដែរ គឺឆ្នាំនេះ មានជាប់ ៤២៤នាក់ រីឯឆ្នាំមុនមានបេក្ខជនប្រឡងជាប់តែ ៤០៥នាក់ប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានឱ្យដឹង ថា ការប្រឡងបាក់ខុបនៅឆ្នាំនេះ មានបេក្ខជនប្រព្រឹត្តខុសឆ្គង ចំនួន ២៨នាក់ ត្រូវដាក់វិន័យឱ្យធ្លាក់ស្វ័យប្រវត្តិ ដោយមានលំដាប់ ពិន្ទុ០.០០ ក្នុងបញ្ជីលទ្ធផលប្រឡង។ ក្នុងនោះមានបេក្ខជន ២នាក់ ត្រូវក្រសួងផ្អាកមិនឱ្យប្រឡង១ឆ្នាំបន្ទាប់ និងបេក្ខជន១នាក់ទៀត ផ្អាកមិនឱ្យប្រឡង ២ឆ្នាំ បន្តបន្ទាប់។ ដោយសារតែពួកគេទាំងនោះ បានប្រព្រឹត្តកំហុសឆ្គងរួមមាន ករណីប្រឡងជំនួស ប្តូរលេខតុ លួចចម្លង និងយកទូរស័ព្ទដៃ យកសំណៅឯកសារ និងម៉ាស៊ីន គិតលេខចូលបន្ទប់ប្រឡង។

ក្រៅពីជាក់ព័ន្ធលើសិស្សប្រឡងនេះ ក្រសួងអប់រំ ក៏បានដាក់ ពិន័យលើបុគ្គលិកអប់រំ ដែលបានប្រព្រឹត្តខុសឆ្គងក្នុងដំណើរការ ប្រឡងចំនួន ២៨ករណីផងដែរ ក្នុងនោះ ២៤ករណី ពាក់ព័ន្ធនឹង ដំណើរការសំណេរ និង ៤ករណីក្នុងដំណើរការកំណែដោយ ក្រសួងអប់រំដាក់ ពិន័យលើបុគ្គលិកអប់រំទាំងនោះទៅតាមច្បាប់ អប់រំរបស់ក្រសួងដូចជា ការស្តីបន្ទោសផ្ទាល់មាត់ ស្តីបន្ទោស ជា លាយលក្ខណ៍អក្សរ ស្តីបន្ទោសជាទម្ងន់ លុបឈ្មោះចេញពីតារាង ឡើងឋានន្តរសក្តិ ឬថ្នាក់ ២ឆ្នាំ ផ្អាកមិនឱ្យចូលរួមជាគណៈមេ

ប្រយោគ១ឆ្នាំ និងផ្អាកលែងឱ្យចូលរួម ក្នុងដំណើរការប្រឡង។

ថ្ងៃក្នុងឱកាសបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុបនៅមណ្ឌល ប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ ជួនណារ៉ុន** រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះ ដឹងទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប ក្នុងឆ្នាំ២០១៧ នេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អនៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត សភាចារ្យបានបន្តថា ការរៀបចំប្រឡងបានល្អ ប្រសើរនេះ គឺដោយសារក្រសួងបានសហការបានល្អប្រសើរជា មួយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជន កម្ពុជា និងអាជ្ញាធរពាក់ព័ន្ធនានា ។ ក្រសួងអប់រំនៅតែបន្តការរឹត បន្តឹងវិន័យដូចឆ្នាំមុនៗ ហើយស្តង់ដារវិញ្ញាសាក៏នៅរក្សាមិនឱ្យបែក ធ្លាយដដែល ដើម្បីពង្រឹងដំណើរការប្រឡងកាន់តែប្រសើរថែម ទៀត។

ឯកឧត្តម **ហង់ សេង** អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ប្រឡងបាក់ឌុបឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុក រលួយបានដាក់អ្នកសង្កេតការណ៍មានជាង ៤៥០០ នាក់នៅទូទាំង ប្រទេស ក្នុងនោះនៅភ្នំពេញដាក់ជិត ៩០០នាក់។

ឯកឧត្តម **ហ៊ុន ម៉ាណី** ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងដែរថា ការប្រឡងបាក់ឌុបឆ្នាំនេះ សហភាពសហព័ន្ធ យុវជនកម្ពុជា បានចូលរួមបើកវគ្គបំប៉នដល់គ្រូ និងបេក្ខជនប្រឡង និងអ្នកសង្កេតការណ៍ពេលប្រឡង ព្រមទាំងជួយមើលថែរក្សា មធ្យោបាយ យានជំនិះ របស់បេក្ខជនប្រឡងផងដែរ ដើម្បីឱ្យ ពួកគាត់មិនមានការព្រួយបារម្ភ និងផ្ដោតអារម្មណ៍ទៅលើតែការ ប្រឡង។

តមកពីទំព័រ ២៤

នឹងឆមាសទី១ឆ្នាំ២០១៦(ដែលមាន២.១៦២គ្រឿង)។ បរិមាណ ទំនិញនាំចូលមាន ៤.១៧២.៨៥៦ តោន កើនឡើង ១២% បើ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ៣.៧១៥.៥៨៧ តោន) និងនាំចេញមាន ៩១៧.០៨៦ តោន។ ការងារបញ្ជូនទំនិញ អនុវត្តបាននាំចូលមាន១២០កុងតឺន័រថយចុះ ០,៤% បើធៀបនឹង ឆមាសទី១ ឆ្នាំ ២០១៦ (ដែលមាន ១២៥ កុងតឺន័រ) និងនាំចេញ គ្មាន។ បរិមាណនាវាកត់ត្រាភ្នំពេញមាន ៥១៦ គ្រឿង និងខេត្ត ព្រះសីហនុមាន ៣៨២ គ្រឿង។

ប៉ាន់ស្មានចំណូលសរុបប្រមាណ៩.០៧០.៧៨៣.៩៩៧ រៀល ថយចុះ ១៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ (ដែលមាន ១០.៤៦៦.២៤២.៣៩២ រៀល)។

ការងារភស្តុភារកម្ម៖

ការងារភស្តុភារកម្មគឺជា ការងារសំខាន់មួយទៀត សម្រាប់ការ អភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។ ការរៀបចំ

សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ២០១៧ នេះដែរ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សិស្សា- នុសិស្សត្រូវយកចិត្តទុកក្នុងការប្រឡង និងគោរពវិន័យឱ្យបាន ម៉ឺងម៉ាត់ កុំមានភាព ភ័យខ្លាច។ ប៉ុន្តែត្រូវគោរពវិន័យ និងបទបញ្ញត្តិ ប្រឡងឱ្យបានត្រឹមត្រូវព្រោះថា អ្នកចេះ គឺជាប់ ។ សម្តេចតេជោ ក៏បានអរគុណដល់លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់មន្ត្រី សង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយប្រចាំមណ្ឌល អាជ្ញាធរដែនដីទទួលបានសន្តិសុខនិងសណ្តាប់ធ្នាប់ដែលបានចូល រួមសហការគ្នាដើម្បីឱ្យដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនៅឆ្នាំនេះបានប្រព្រឹត្តទៅដោយរលូន និងមាន តម្លាភាព ។ សម្តេចតេជោនឹងជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ជាប់និទ្ទេស A ទាំង ៤២៤នាក់ នៅ វិមានសន្តិភាព ជាមួយនឹងការទទួលបាននូវរង្វាន់លើកទឹកចិត្តថែម ទៀតផង។

លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ នេះ បានបង្ហាញយ៉ាងច្បាស់ពីជោគជ័យថ្មីទៀត នៅក្នុង កំណែទម្រង់វិស័យអប់រំនៅកម្ពុជា អនុវត្តទៅតាមគោលការណ៍ ច្បាប់យុត្តិធម៌ តម្លាភាព នៅក្នុងចក្ខុវិស័យដើម្បីកសាង និងអភិវឌ្ឍ ធនធានមនុស្ស ប្រកបដោយគុណភាព សំដៅធ្វើយ៉ាងណា នៅ ពេលសិស្ស និស្សិតបញ្ចប់ការសិក្សារបស់ខ្លួន ពួកគេនឹងមាន ចំណេះដឹងស្របតាមស្តង់ដារមួយសមស្រប ព្រមទាំងអាចប្រកួត ប្រជែងនៅលើទីផ្សារការងារ ក្នុងតំបន់ និងលើសកលលោក ដែល អាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍ សង្គម និងសេដ្ឋ- កិច្ចរបស់ប្រទេសជាតិ ។

ផែនការមេភស្តុភារកម្ម ពេលនេះភ្នាក់ងារសហប្រតិបត្តិអន្តរជាតិ ជប៉ុនឬចៃកា (JICA) និងធនាគារពិភពលោក បានឯកភាពគ្នាក្នុង ការជួយសហការរៀបចំផែនការ មេភស្តុភារកម្មឱ្យប្រទេសកម្ពុជា ដោយគ្រោងបញ្ជូនអ្នកជំនាញរបស់ខ្លួននៅដើមខែសីហា ២០១៧ ដើម្បីចាប់ផ្តើមរៀបចំផែនការមេភស្តុភារកម្ម។ ក្រសួងសាធារណ- ការ និងដឹកជញ្ជូនភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន និងធនាគារ ពិភពលោកបានដាក់ទិសដៅសម្រេចឱ្យបាន ផែនការមេភស្តុភារ កម្មនៅដំណាច់ខែមីនា២០១៨ ខាងមុខនេះ ។

ទន្ទឹមនេះក៏មានការរៀបចំបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម ។ សេចក្តីព្រាងព្រះរាជក្រឹត្យក្នុងការបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម ត្រូវបានរៀបចំរួចរាល់។ ជំហានបន្ទាប់គឺ ទី១.ត្រូវដាក់ឆ្លងផ្ទៃក្នុង ក្រសួងសាធារណការនិងដឹកជញ្ជូន ទី២. ស្នើសុំគោលការណ៍ពី សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម និងទី៣.ដាក់ឆ្លងគណៈរដ្ឋមន្ត្រីនូវសេចក្តីព្រាងព្រះរាជ ក្រឹត្យបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម ។

ក្រុមហ៊ុន និងសហគ្រាសឯកជនបារាំង ប្រមាណជាង៣០០ នឹងមក ធ្វើការវិនិយោគនៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ



លោក Jean-Pierre RAFFARIN ប្រធានមូលនិធិ FPI (Fondation Prospective Innovation) ដែលជាអតីតនាយករដ្ឋមន្ត្រីបារាំងថ្លែងសុន្ទរកថាក្នុងពិធី



គណៈប្រតិភូកម្ពុជាថតរូបអនុស្សាវរីយ៍ជាមួយសមាជិកសភា កិត្តិយសនៃប្រទេសបារាំង

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅឯវិមានព្រឹទ្ធសភានៃ ប្រទេសបារាំងឯកឧត្តម **ជាន សូស័ន្ត្រី** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសចូលរួម ពិភាក្សាជាមួយ លោក Jean-Pierre RAFFARIN ប្រធានមូលនិធិ FPI (Fondation Prospective Innovation) ដែលជាអតីត នាយករដ្ឋមន្ត្រីបារាំង និងជាសមាជិកសភាកិត្តិយសនៃប្រទេស បារាំង។ នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែង នូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់លោក Jean-Pierre RAFFARIN ដែលបានផ្តល់កិត្តិយសអញ្ជើញកម្ពុជា និងស្វាគមន៍ គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ ក្នុងជំនួបដ៏មានសារៈសំខាន់ នោះ។

នៅចំពោះមុខអ្នកការទូតជាច្រើនរូប ប្រធានសមាគមពាក់ព័ន្ធ នឹងវិស័យកាត់ដេរសម្លៀកបំពាក់ ដែលមកពីប្រទេសផ្សេងៗ អ្នក បញ្ជារទិញធំៗ (BUYER) និងតំណាងក្រុមហ៊ុនរៀបចំពិពិធករ MESSE FRANKFURT ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងប្រាកដនិយមរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយ រក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំក្នុង រយៈពេល ១០ឆ្នាំកន្លងទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹង កំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សំដៅ បង្កបរិយាកាសធុរកិច្ចដ៏ល្អប្រសើរប្រក្លាយកម្ពុជា ឱ្យទៅជាគោល ដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគ និងធ្វើធុរកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់អ្នកការទូត ក៏ដូចជាភ្ញៀវកិត្តិយស ទាំងអស់ផងដែរ អំពីទំនាក់ទំនងល្អរវាងកម្ពុជា-បារាំងកន្លងមក រហូតមកដល់ពេលនេះ ជាពិសេសផ្នែកការទូត សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដែលក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពី

ប្រព័ន្ធអនុគ្រោះ “EVERYTHING BUT ARMS (EBA)” ដែល បានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែង តែអាវុធ) ទៅកាន់សហគមន៍អឺរ៉ុប ដោយមិនជាប់ពន្ធ និងកាតព្វកិច្ច ផ្សេងៗឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន ស្នើដល់ភាគីបារាំង ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសបានជំរុញភាគីបារាំង ឱ្យមកធ្វើការវិនិយោគបន្ថែមទៀត នៅកម្ពុជាទៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែក ជើងផលិតផលកសិកម្ម និងផលិតផលសក្តានុពលជាច្រើនទៀត។

ថ្លែងសុន្ទរកថាក្នុងឱកាសនោះ លោក Jean-Pierre RAFFARIN បានកោតសរសើរយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ដែលមានការ អភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់មួយនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ហើយថា កម្ពុជាពិតជាមានកម្លាំងពលកម្មគ្រប់ គ្រាន់ មានធនធានធម្មជាតិសម្បូរណ៍បែប និងមានទីតាំងអំណោយ ផលសម្រាប់ធានាដល់ការធ្វើវិនិយោគយូរអង្វែងផងដែរ។ លើសពី នេះទៅទៀត តាមរយៈមូលនិធិ FPI (Fondation Prospective Innovation) នៃប្រទេសបារាំង លោក Jean-Pierre RAFFARIN នឹងប្រមូលប្រមូលក្រុមហ៊ុន និងសហគ្រាសឯកជនបារាំងប្រមាណ ជាង៣០០ មកសិក្សាពីលទ្ធភាពវិនិយោគ និងធ្វើការវិនិយោគនៅ ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបញ្ជាក់ ទៀតថា ក្រុមហ៊ុន និងសហគ្រាស ឯកជនទាំងនោះ នឹងទៅកម្ពុជា ដើម្បីបើកក្រុមហ៊ុន និងវិនិយោគលើវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ វិស័យកសិកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា។

ការវិនិយោគដែលនឹងកើតឡើងយ៉ាងពិតប្រាកដខាងមុខនេះ នឹង ជួយឱ្យការនាំចេញរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុប មានការ កើនឡើងបន្ថែមទៀត ជាពិសេសការបញ្ជារទិញផលិតផលសម្លៀក- បំពាក់វាយនភ័ណ្ឌ និងផលិតផលកសិកម្មរបស់កម្ពុជាពីសហគមន៍ អឺរ៉ុប។/



អាហារដែលគួរបៀសវាង នៅពេលមានបញ្ហាលើសន្លាក់



ខ្លាំង។ ជាតិស្ករ ក៏សម្បូរ កាឡូរីដែរ ហើយក្រៅពីបង្ក ការឈឺសន្លាក់ វានឹងធ្វើឲ្យ អ្នក ឡើងទម្ងន់ ដែលវាពិត ជាមិនល្អចំពោះសន្លាក់ដែល កំពុងតែឈឺសោះឡើយ។

ស៊ីត

ការញ៉ាំស៊ីត ក៏អាចធ្វើឲ្យ សន្លាក់ហើម និងឈឺចាប់ កាន់តែខ្លាំងដែរព្រោះតែសារ ធាតុ Arachidonic Acid

ការឈឺចាប់នៅសន្លប់ គឺជាបញ្ហាមួយដែលបណ្តាលមក ពីការរលាក ការឈឺចាប់ និងមិនស្រួលក្នុងសន្លាក់ ហើយ រឿងនេះក៏កើតឡើងលើមនុស្សជាច្រើនលើពិភពលោកដោយ មិនប្រកាន់អាយុ និងភេទដែរ។ ការឈឺចាប់នេះអាច មាន លក្ខណៈពិតច្បាស់ទៅរាំរ៉ៃ ហើយពេលខ្លះអាចបណ្តាលឲ្យ តាំងសន្លាក់ផងក៏មាន។

ការឈឺសន្លាក់ ច្រើនតែបណ្តាលមកពីជំងឺរលាកសន្លាក់ ហ្គោដ ប៉ុន្តែខ្លះទៀតក៏អាចបណ្តាលមកពីជំងឺកង្វះគ្រាប់ ឈាម ឈឺចាប់ក្នុងសាច់ដុំ បែកឆ្អឹង ឬថ្លោះឆ្អឹង រលាក ថង់ទឹក ក្នុងសន្លាក់ និងគ្រុធសាច់ដុំផងដែរ។

បើសិនជាអ្នកធ្លាប់មានការឈឺសន្លាក់ អ្នកពិតជាដឹងថា បញ្ហានេះពិបាកទ្រាំប៉ុណ្ណាហើយ ដូច្នេះដើម្បីល្អប្រសង្ការ ការ ឈឺចាប់យកល្អគួរតែបៀសវាង អាហារខាងក្រោមនេះឲ្យបាន ច្រើនបំផុតតាមតែអាចធ្វើទៅបាន៖

សាច់កែច្នៃ និងសាច់ក្រហម

សាច់ប្រភេទនេះ ផ្ទុកទៅដោយសារធាតុគីមីជាច្រើន ដូចជា Nitrites និង Purines ដែលជានឹងបង្កើនការរលាក និងឈឺចាប់ ។ វាក៏មានជាតិពុលជាច្រើនដែលធ្វើឲ្យការ រលាកក្នុងសន្លាក់កាន់តែធ្ងន់ធ្ងរផងដែរ ។

ជាតិស្ករស៊ីមីត

ជាតិស្ករក៏បង្កើនការរលាក និងជំរុញដល់ការបញ្ចេញ សារធាតុ Cytokines ដែលជាភ្នាក់ងារបង្កការរលាកយ៉ាង

ក្នុងផ្នែក ពណ៌លឿងរបស់ស៊ីត ធ្វើឲ្យមានការឆ្លើយតបការ រលាកក្នុងរាងកាយ។ ស៊ីតបង្កើនការរលាកបានដោយសារ តែមានជាតិខ្លាញ់ Saturated Fat ខ្ពស់។ បើសិនជាអ្នក ចូលចិត្តញ៉ាំ ស៊ីតមែន ចូរញ៉ាំតែផ្នែកពណ៌សបានហើយ។

អាហារមានសារធាតុ Monosodium Glutamate

សារធាតុមួយនេះ ត្រូវបានគេប្រើប្រាស់សម្រាប់ផ្តល់រស ជាតិដល់អាហារដូចជា ស៊ុបជាដើម។ សារធាតុដែលជំរុញ ដល់ភាពញៀនមួយនេះក៏ជាហេតុនាំឲ្យមានការរលាក និង ឈឺចាប់ក្នុងសន្លាក់ផងដែរ ដែលអ្នកត្រូវតែបៀសវាងជា ពិសេសសម្រាប់ជំងឺរលាកសន្លាក់បែប Rheumatoid Arthritis ។





ប្រពៃណីខ្មែរ ខែបិណ្ឌត្ន័

បទពាក្យ ៧

១. កូនអើយចូរចាំឲ្យប្រាកដ
កាន់បិណ្ឌដាក់បាតខ្មែរនិយម
២. តាមទុក្ខបញ្ញត្តិពីបុរាណ
វេលាលើកគុណបុព្វការ
៣. ជាបុណ្យតបស្នងកតញ្ញូ
ប្រាប់មនុស្សនិករ និងបព្វជិត
៤. ស្បែករដូវក្របី
ផ្ដើមពីមួយរោងឥតកាខ្សែ
៥. នោះទីបញ្ចប់ហៅថា ភ្នំ
បង្កកូលវេរកតតាមចំណាំ
៦. នេះជាទំនៀមពីបុរាណ
តបគុណព្រះសាសនាព្រះអង្គ
៧. យាយតាមីមាញាតិភូមិផង
គាត់ចាកទានដោយទឹកចិត្ត
៨. កូនអើយខ្ញុំកុំភ្លេចវត្ថុ
ចង្អាន់នំនៃក្រៀមដាក់ទុក
៩. ស្លៀកពាក់តុបតែងឲ្យសមសួន
ជាម្តងអាវប៉ាក់ស្បែកព័ទ្ធបង់
១០. កុំខ្លើចលូចលើស្មើលេចក្រោម
ក្រមម្យ៉ាងដោយស្មោះប្រមាណ
១១. ឆ្នេះហើយកូនអើយរក្សាកេរ្តិ៍
រួមចិត្តរក្សាច្បាប់ព្រឹទ្ធា

ខែក្របីបទដូច្នេះ
ប្រពៃណីបុណ្យសាសនា ។
ផ្ដាំញាតិសន្តានគ្រប់អត្តា
ជីដូនជីតាសាលាហិត ។
ព្រះបរមគ្រូប្រាសាទនិមិត្ត
បដិបត្តិកម្រិតដប់ប្រាំថ្ងៃ ។
ទុកកាលកំណត់អចិន្ត្រៃយ៍
កាន់បិណ្ឌដល់ថ្ងៃទីដប់ប្រាំ ។
ជាថ្ងៃមូលផ្ដុំរៀងរាល់ឆ្នាំ
ឧទ្ទិសជូនផ្ដាំតាមព្រះសង្ឃ ។
កូនចៅគ្រប់ប្រាណត្រូវផ្ចិតផ្ចង់
លោកធ្លាប់ផ្គត់ផ្គង់ផ្ដល់ជីវិត ។
ត្រូវបាបូនបងធ្លាប់ស្នេហាស្និទ្ធ
ផលបុណ្យបានពិតនាជាតិមុខ ។
ចូរចាំទៀងទាត់ជាទំនុក
ប្រគេនគ្រប់មុខដល់ព្រះសង្ឃ ។
ទៅតាមច្បាប់កូនដោយផ្ចិតផ្ចង់
ជាខ្នាតផ្លូវផងពីបុរាណ ។
ចូលចុះចំណោមនាំវិទាន
ខ្មាសញាតិសន្តានពោលនិទ្ទា ។
ត្រកូលយើងខ្មែរល្អគាប់ជា
លើកស្ទួយការពារវប្បធម៌ជាតិ ។

ដោយលោក. សុខ សុផល

ចម្លងកុមារ ខ័ណ្ឌ



អ្នកស្រី សាន មានផ្ទៃពោះកូនទី
២ ។ កុមារ ខ័ណ្ឌ ជាប្អូនប្រុសដំបូងអាយុ
៥ ឆ្នាំ ឃើញម្តាយផឹកថ្នាំរត់ចូលទៅ
ជិតស្រែ:

- ម៉ែ ម៉ែ ផឹកស្អីហ្នឹង ?
- អើ ម៉ែ ផឹកថ្នាំជាតិដែក ដើម្បីជាជំនួយដល់អាប្អូនរបស់កូនឯងហ្នឹងណា!
- ឮដូច្នោះកុមារ ខ័ណ្ឌ បើកភ្នែកធំៗលាន់មាត់:
- អាអូនជាមនុស្សយន្ត មែនទេម៉ែ ?

ខ្ញុំប្លែកឬបង ?

ថ្ងៃមួយនាយ ភ្លាម ត្រូវបាននាង ភ្លឹម ជាភរិយាបញ្ជាឲ្យនាំនាងទៅ
ចូលហាងកែសម្ព័ន្ធអស់មួយព្រឹកធំៗ ក្រោយពីជាងកែសម្ព័ន្ធបំពេញ
កិច្ចការតាមបំណងប្រាថ្នារបស់នាងរួចរាល់ពេលចេញមកវិញក៏សួរ ៖

- បងជួយពិនិត្យខ្ញុំមើល តើខ្ញុំខុសប្លែកពីមុនទេ ?
- អើ... ចាំទៅដល់ផ្ទះសិន នឹងដឹងហើយ !
- ម៉េចចាំបាច់ ដល់ផ្ទះសិន ?
- ពេលទៅដល់ផ្ទះវិញ ប្រសិនបើអាពាហ៍ពិពាហ៍យើងវាស្រួល នោះបាន
សេចក្តីថាអូនឯងខុសប្លែកពីមុនដល់ថ្នាក់ឆ្អែតមើលម្ចាស់លែងស្គាល់ហើយ ។
- នាង ភ្លឹម ខឹងក្នុង ទើបស្រែក:
- ខ្ញុំពឹងបង មិនមែន ពឹងអាពាហ៍ទេ! ។

ធ្លាក់ភ្នែក

ភ្នាក់ងារនគរបាលម្នាក់ស្រវឹងជោក ប៉ុន្តែប្រឹងលើកដៃបញ្ឈប់រថយន្ត
តូចមួយគ្រឿង ដែលបើកដេញដូរចូលទៅជិតសម្លឹងពិនិត្យអ្នកបើកបរ
ហើយសួរ:

- អេហ៍.. ម៉េចក៏កាន់ដៃចង្អុលដល់ទៅពីរនាក់អីចឹង ?
- អ្នកបើកបរក៏ស្រវឹងទន់កខ្លាំងដែរ តបវិញ:
- អ៊េស.. ឃើញខ្ញុំម្នាក់ឯង លោកលើកគ្នាមកបីបួននាក់ប្រុងសម្តុក
មែនទេ ?

ត្រជាក់ចិត្តសិន

ព្រោះតែអាក់អន់ស្រពន់ចិត្តពីរបីថ្ងៃមកហើយ ទើបព្រឹកនេះ លោកតា
ម៉ែន ទៅឲ្យឡាដាក់ម្ចាស់ហាងលក់គ្រឿងសំអាង:

- លោកឯងមើលក្បាលខ្ញុំឲ្យច្បាស់ទៅ នេះនែៗ ។ លោកឯង
ឃោសនាថាប្រាប់បស់ខ្លួនឲ្យតែលាបជាប់ៗគ្នាត្រឹមមួយសប្តាហ៍សក់នឹងដុះ
ឡើងវិញ ។ ខ្ញុំខំតែធ្វើតាមដោយប្រឹងលាបអត់ឲ្យខកខានមួយថ្ងៃណា
ស្រាប់តែលាបគ្រប់មួយសប្តាហ៍ សក់ប៉ុន្មានសសៃចុងក្រោយលើក្បាលខ្ញុំ
ត្រូវជ្រុះអស់គ្មានសល់។ ឃើញហើយនៅៗក្បាលខ្ញុំពេលនេះ សូម្បីសក់
មួយសសៃក៏គ្មានផង តើលោកឯងគិតយ៉ាងម៉េច ?
- ម្ចាស់ហាងសើចតិចៗ ៖
- បាទ..បាទ. សូមលោកតាត្រជាក់ចិត្តសិនណា ព្រោះនេះគឺជា
ការត្រឹមត្រូវហើយតើ។ ដើម្បីឲ្យសក់ថ្មីដុះបាន ត្រូវតែមានកន្លែងឲ្យវាដុះ។
បានសេចក្តីថា បើសក់ចាស់មិនទាន់ជ្រុះអស់ទេ ធ្វើម៉េចសក់ថ្មីមានកន្លែង
អាចដុះឡើង ។

គឺសង្ស័យខ្ញុំ

នាយ ខុត ស្រវឹងជោក ដល់ថ្នាក់មើលមនុស្សម្នាក់ឃើញបែកជាពីរ
បាននាំមិត្តប្រមឹក ដែលជាអ្នកមើលអ្វីៗឃើញបែកជាពីរដូចគ្នាទៅលេង
ផ្ទះរបស់ខ្លួន។ ពេលទៅដល់ផ្ទះនាយ ខុត ចង្អុលប្រពន្ធហើយប្រាប់មិត្ត:

- នែ សម្លាញ់ នេះហើយប្រពន្ធខ្ញុំ !
- នាយ ខុត មើលនាងឃើញបែកជាពីរក៏សួរ:
- ចុះម្នាក់ទៀតឬ?
- អូហ្ន. ហ្នឹងគឺសង្ស័យខ្ញុំ ! ។


អ្នកឧបត្ថម្ភ ចរន្តនាព្រឹក ប្រជាជន លេខ ១៩៦

១-	លោកជំទាវ ម៉ែន	សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ	តែ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ	អ៊ុក	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ	អុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ	ចេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៦-	ឯ.ឧ	ធីន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
៧-	ឯ.ឧ	ហ៊ុន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៨-	ឯ.ឧ	ថេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៩-	ឯ.ឧ	អ៊ុត	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១០-	ឯ.ឧ	គង់	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១១-	ឯ.ឧ	លន់	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម.....	១០០ ដុល្លារ
១២-	ឯ.ឧ	អូស្មាន	ប្រធានគណៈចលនាសាសនិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ	សរ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ	ធី	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ	ម៉ែន	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៦-	ឯ.ឧ	ម៉ម	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ	យូ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះដូយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៨-	គណៈកម្មាធិការ ក៧១			៤០០.០០០ រ
១៩-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង			១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប			១០០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ			១០០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី			៥០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ			៥០ ដុល្លារ
២៤-	គណៈកម្មាធិការគណបក្សខេត្តកំពត			៥០ ដុល្លារ
២៥-	គណៈកម្មាធិការគណបក្សក្រសួងចរាចរណ៍ និងទីស្តីការគណៈរដ្ឋមន្ត្រី			២០០.០០០ រ
២៦-	ឯ.ឧ	លីម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៧-	ឯ.ឧ	ម៉ម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៨-	ឯ.ឧ	ថា	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៩-	ឯ.ឧ	ជូ	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
៣០-	ឯ.ឧ	ធីន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣១-	ឯ.ឧ	ម៉ៅ	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣២-	ឯ.ឧ	សូ	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣៣-	ឯ.ឧ	ចាយ	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៤-	ឯ.ឧ	សូស	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៥-	ឯ.ឧ	នរ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៦-	ឯ.ឧ	យួន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៧-	ឯ.ឧ	សុខ	អនុប្រធានក្រុមការងារចុះស្រុកកញ្ចៀង និងប្រធានក្រុមការងារចុះឃុំកញ្ចៀង	៥០ ដុល្លារ
៣៨-	ឯ.ឧ	នាយ	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៩-	ឯ.ឧ	បូន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤០-	ឯ.ឧ	សេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤១-	ឯ.ឧ	ម៉ែន	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ	ធីន	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៣-	ឯ.ឧ	ធីន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៤-	លោកជំទាវ ស៊ីង	ស៊ីយ៉ុត		១០០.០០០ រ
៤៥-	ឯ.ឧ	គីម	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៦-	ឯ.ឧបណ្ឌិត មាស	ប៊ូ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៧-	លោកជំទាវ ធីត្យ	ប័ន្ទតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៨-	ឯ.ឧ	ថ្ងៃន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ	១០០.០០០ រ
៤៩-	លោក	គីម	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥០-	ឯ.ឧ. ឧកញ៉ា	សន	អនុប្រធានគណបក្សស្រុកកំពង់សិរា	២០ ដុល្លារ
៥១-	ឯ.ឧ	ស៊ីម	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ
៥២-	ឯ.ឧ	អ៊ុន	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៣-	ឯ.ឧ	ពត	សមាជិកក្រុមការងារចុះដូយខេត្តកំពង់ចាម	៥០.០០០ រ
៥៤-	ឯ.ឧ	ហេង	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះដូយខេត្តព្រះសីហនុ	៥០.០០០ រ
៥៥-	ឯ.ឧ	ស៊ីវ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះដូយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ឈ្មោះ ប្រជាជន លេខ ១៩៦

៥៦-	លោកជំទាវ ស៊ី	ច័ន្ទថា		៥០.០០០ រ
៥៧-	លោក	មូល	ប្រធានគណៈកម្មាធិការគណបក្សក្រុងដូនកែវ ខេត្តតាកែវ	៥០.០០០ រ
៥៨-	លោក	ជ័យ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៩-	លោក	ធីតា	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
៦០-	លោក	អ៊ុំ	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦១-	លោក	ឆេង	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦២-	ឈ.ឧ	ថេរ	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៦៣-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម			៤០.០០០ រ
៦៤-	លោក	លី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៥-	លោក	គឹម	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៦-	ឈ.ឧ	ស៊ុន	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៦៧-	ឈ.ឧ	ឈុំ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០ រ
៦៨-	ឈ.ឧ	សាវ៉ា	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៦៩-	លោក	ថេរ	អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០ រ
៧០-	លោក	ចាន់	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧១-	លោក	ឃុំ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៧២-	កញ្ញា	កែវ	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧៣-	លោក	ហង់	ប្រធានក្រុមការងារចុះ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ	២០.០០០ រ
៧៤-	លោក	ឈា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៧៥-	លោក	ថេរ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៧៦-	លោក	លីម	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៧៧-	លោក	លីម	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៧៨-	លោក	ឃ្មុំ	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៧៩-	លោក	អ៊ុំ	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨០-	លោក	អ៊ុំ	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨១-	លោក	គុច	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨២-	ឈ.ឧ	សេង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨៣-	ឈ.ឧ	ប៊ុន	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៤-	លោក	ជួន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៨៥-	លោក	ជួន	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៦-	លោក	ម៉ម	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៧-	លោក	សៅ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៨-	លោក	ឆាត	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៨៩-	លោក	ឈុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩០-	លោក	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩១-	លោក	ស្វាយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩២-	លោក	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៣-	លោក	សៅ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៤-	លោក	ឆិត	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៥-	លោក	សែម	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៦-	លោក	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	សុំ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	ហួត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៩-	លោក	ឆឹម	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០០-	លោក	ឈុច	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០១-	លោក	សារុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០២-	លោក	សរ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	គុច	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ជុំ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	ឈុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	ជិត	សមាជិកក្រុមការងារចុះខេត្ត កណ្តាល	១០.០០០ រ
១០៧-	លោក	យស	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១០៨-	លោក	ឡុង	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១០៩-	លោក	ឡុង	សមាជិកក្រុមការងារចុះស្រុកបាញ់ ខេត្តព្រៃវែង	១០.០០០ រ
១១០-	លោក	ឈាង	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ

ទំនប់វារីអគ្គិសនី
សេសានក្រោមៗ
នៅខេត្តស្ទឹងត្រែង



ដែលត្រូវបានប្រារព្ធ
បិទទ្វារទឹក

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧

